



ឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ



របាយការណ៍ប្រចាំឆ្នាំ
២០២៤

មាតិកា

	ទំព័រ
១ សារពីប្រធានក្រុមប្រឹក្សាភិបាល	០១
២ សារពីនាយកប្រតិបត្តិ	០៣
៣ អំពីធនាគារ ប្រីដ	០៥
-អំពីយើងខ្ញុំ -ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ -ទិន្នន័យហិរញ្ញវត្ថុសង្ខេប -ទិដ្ឋភាពរួមអំពីធនាគារ ប្រីដ	
៤ ផលិតផល និងសេវាកម្ម	១០
៥ រចនាសម្ព័ន្ធធនាគារ	១៣
-រចនាសម្ព័ន្ធធនាគារ -ក្រុមប្រឹក្សាភិបាល -គណៈគ្រប់គ្រង	
៦ សកម្មភាព ធនាគារ	២២
-ធនាគារ ប្រីដ ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃដំនាន់ថ្មីជំនួសការ -ធនាគារ ប្រីដ បើកសម្ពោធសាខាថ្មីក្នុងទីក្រុងភ្នំពេញ នៅអូឡាំពិក -ធនាគារ ប្រីដ ចុះកិច្ចព្រមព្រៀងជាមួយដៃគូ ដើម្បីគាំទ្រហិរញ្ញវត្ថុ ដល់សហគ្រាសពុទ្ធភូម និងមធុរម -ធនាគារ ប្រីដ និងក្រុមហ៊ុន នា ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការប្រើប្រាស់ម៉ាស៊ីន ATM និង CRM -ធនាគារ ប្រីដ គាំទ្រដល់កុមារដែលងាយរងគ្រោះនៅរង្វង់ការបណ្តុះបណ្តាលនៃគ្រួសារល្អ -កម្មវិធីចំណេះដឹង និងវិទ្យាប្រឹក្សា -ជំនួបចុះកិច្ចព្រមព្រៀង Business Networking -ការបណ្តុះបណ្តាលធនធានបុគ្គលិក	
៧ របាយការណ៍ក្រុមប្រឹក្សាភិបាល	២៩
៨ របាយការណ៍សវនករឯករាជ្យ	៣១
៩ របាយការណ៍ហិរញ្ញវត្ថុ	៣៤

១. សារព័ត៌មានក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា សៀ ប៊ុន្ទី

ប្រធានក្រុមប្រឹក្សាភិបាល

ស្ថាប័នមិនមែនរដ្ឋបាលប្រចាំឆ្នាំ២០២៤ បើទោះបីជាមានបញ្ហាប្រឈមជាសកលក៏ដោយ ប្រទេសកម្ពុជា នៅតែបង្ហាញពីភាពរឹងមាំរបស់ខ្លួនក្នុងឆ្នាំ២០២៤ តួយ៉ាងផ្នែកបច្ចេកវិទ្យា នៅតែដើរតួយ៉ាងសំខាន់ ដើម្បីពង្រឹងគំនិតច្នៃប្រឌិតនៅគ្រប់វិស័យនៅក្នុងប្រទេស។ នៅធនាគារប្រីដ យើងបានចូលរួមចំណែកមួយនេះដោយទើបតែដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃ (BRIDGE Mobile App)

ដំណោះស្រាយបច្ចេកវិទ្យាថ្មីៗបំប៉នឡើងដើម្បីជួយសម្រួលដល់ការប្រើប្រាស់របស់អតិថិជនតាមរយៈទូរសព្ទ។ ជាមួយគ្នានេះយើងក៏បានបំពេញបន្ថែមក្នុងការពង្រីកយុទ្ធសាស្ត្រពង្រីកបណ្តាញសាខាក្នុងទីក្រុងភ្នំពេញទីតាំងនៅអូឡាំពិក។ សមិទ្ធផលទាំងនេះអាចសម្រេចបានដោយសារការលះបង់ឥតងាករបស់ម្ចាស់ភាគហ៊ុន គណៈគ្រប់គ្រង និងនិយោជិតរបស់យើងដែលប្រឹងប្រែងរួមគ្នាបន្តបង្កើតភាពជោគជ័យ។

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជាជាពិសេសលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា សម្រាប់ការចង្អុលបង្ហាញ និងការគាំទ្រយ៉ាងពេញលេញ។ សេចក្តីឧកតិក្ខណ៍លោកជំទាវបណ្ឌិតបានជម្រុញឱ្យយើងកាន់តែសកម្មក្នុងការផ្តល់ជូនបរិយាបន្នបញ្ញត្តិកាន់តែទំនើបសមស្របទៅនឹងបច្ចេកវិទ្យាថ្មីៗជាមួយនឹងការណែនាំដ៏មានតម្លៃរបស់ធនាគារជាតិនៃកម្ពុជា ធ្វើឱ្យយើងបោះជំហានយ៉ាងល្អក្នុងការផ្តល់នូវដំណោះស្រាយសេវាហិរញ្ញវត្ថុដ៏ថ្មីថ្មោងប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព និងងាយស្រួល។ នៅពេលដែលយើងឈានទៅក្នុងយុគសម័យនៃការផ្លាស់ប្តូរនៃបដិវត្តន៍ឧស្សាហកម្ម៤.០យើងនៅតែប្រកាន់ខ្ជាប់នូវខ្លួនក្នុងការប្តេជ្ញាចិត្ត ជម្រុញកំណើនសេដ្ឋកិច្ចដែលរួមបញ្ចូល និងការពង្រឹងបច្ចេកវិទ្យាដ៏ថ្មីថ្មោង។ ជាមួយគ្នាទៀតយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីចិត្តសម្រាប់ការចូលរួមចំណែកក្នុងដំណើរប្រតិបត្តិការរបស់ធនាគារ ប្រីដ។ យើងខ្ញុំសូមបញ្ជាក់សារជាថ្មីនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះធនាគារជាតិនៃកម្ពុជាចំពោះភាពជាដៃគូដ៏ជិតស្និទ្ធនាំយុវអង្គរបស់យើងក្នុងការពង្រឹងបរិយាបន្ននិងវិបុលភាពសម្រាប់កម្ពុជាលើវិស័យហិរញ្ញវត្ថុ។

ឆ្នាំ២០២៤គឺជាពេលវេលាដ៏សំខាន់មួយសម្រាប់ធនាគារ ប្រីដ ដែលឈានចូលឆ្នាំទី៣០របស់ការទទួលបានរាជ្យបណ្តាញធនាគារពាណិជ្ជពេញលេញរបស់យើង។ ក្នុងឆ្នាំនេះយើងបានធ្វើការវិនិយោគជាយុទ្ធសាស្ត្រនាពេលអនាគតគឺពង្រីកនិងពង្រឹងទាំងសាខាថ្មី និងបច្ចេកវិទ្យារបស់យើង។ ទាំងនេះរួមមានទាំង ការពង្រីកសាខា ពង្រឹងសុវត្ថិភាពសេវាធនាគារចល័ត

ក៏ដូចជាការពង្រីក និងបណ្តុះបណ្តាលបុគ្គលិករបស់យើងដើម្បីបម្រើជូនសេវាធនាគារឱ្យកាន់តែប្រសើរដល់អតិថិជន។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានធ្វើឱ្យ មានការរីកចម្រើនគួរឱ្យកត់សម្គាល់នៅគ្រប់ផ្នែកសំខាន់ៗរួមទាំងប្រាក់ចំណូលកំណើនអតិថិជន និងការបង្កើនចំនួនបុគ្គលិក។ យើងខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថាមូលដ្ឋានគ្រឹះដ៏រឹងមាំដែលយើងបានរៀបចំឡើងក្នុងឆ្នាំ២០២៤ និងគាំទ្រដល់ការអភិវឌ្ឍន៍របស់ធនាគារ ប្រីដ ប្រកបដោយនិរន្តរភាពក្នុងឆ្នាំខាងមុខ។

ការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រាក់បញ្ញើ និងប្រាក់កម្ចី ដោយសារការផ្តោតជាយុទ្ធសាស្ត្ររបស់យើងលើវិស័យទាំងពីរនោះបានផ្តល់ផលជាវិជ្ជមានសម្រាប់ភាពជោគជ័យដើម្បីបន្តនៅលើមូលដ្ឋានដ៏រឹងមាំនេះ។ នៅឆ្នាំ២០២៤ក្នុងនាមជាធនាគារពាណិជ្ជកម្ម ធនាគារ ប្រីដ ទទួលបានទ្រព្យសកម្មសរុប ២១៣ លានដុល្លារអាមេរិក ដែលមានការកើនឡើងចំនួន១០៤% បើធៀបទៅនឹងឆ្នាំ ២០២៣។ ដោយមានសមតុល្យឥណទានសរុបបាន ៩១លានដុល្លារអាមេរិក។ ខណៈពេលដែលយើងទទួលស្គាល់បញ្ហាប្រឈមក្នុងសេដ្ឋកិច្ចកម្ពុជា ដែលយើងរំពឹងថានឹងបន្តប្រសើរឡើងឆ្នាំ ២០២៥ ការអនុវត្តគ្រប់គ្រងដ៏រឹងមាំរបស់យើងបានកំណត់យើងនៅលើផ្លូវច្បាស់លាស់ ដើម្បីប្រឆាំងនឹងបញ្ហាប្រឈមសេដ្ឋកិច្ចសកល ដែលនឹងឆេះឥទ្ធិពលដល់យើងនៅឆ្នាំ២០២៥។

ក្នុងឆ្នាំ ២០២៤ យើងនៅតែបន្តប្តេជ្ញាវិនិយោគទៅលើទ្រព្យសកម្មគម្រុះការងារ។ យើងបន្តបណ្តុះបណ្តាលបុគ្គលិកក្នុងការច្នៃប្រឌិតគណនេយ្យភាព និងការអភិវឌ្ឍបុគ្គលិក។ ការប្តេជ្ញាចិត្តរបស់យើងចំពោះភាពផ្សេងគ្នា និងការរួមបញ្ចូលបានបង្កើនសមត្ថភាពការងាររបស់យើងដោយជម្រុញភាពច្នៃប្រឌិត និងការរៀនសូត្រចិត្តធ្វើការប្រកបដោយប្រសិទ្ធភាព។ សម្លឹងទៅអនាគតយើងមានជំនឿយ៉ាងមុតមាំលើសមត្ថភាព និងការខិតខំប្រឹងប្រែងរបស់យើង។ ជាមួយនឹងការពង្រឹងបានមនុស្ស បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ យើងបានត្រៀមខ្លួនប្រយុទ្ធជាស្រេច ដើម្បីជម្រុញកំណើនដ៏មានចីរភាព។ នៅធនាគារ ប្រីដ យើងនៅតែបន្តអនុវត្តបេសកកម្មក្នុងការផ្តល់ភាពងាយស្រួលសម្រាប់ការប្រើប្រាស់សេវាធនាគារដល់ម្ចាស់ភាគហ៊ុន អតិថិជន បុគ្គលិក និងសហគមន៍ដែលយើងមានមោទនភាពក្នុងការបម្រើជូន។

ជូនចំពោះអតិថិជនជាទីគោរព! សេចក្តីឧកតិក្ខរបស់អ្នកទាំងអស់គ្នាបានក្លាយជាបុគ្គលិកយ៉ាងសំខាន់នៃភាពជោគជ័យរបស់យើង។ ការគាំទ្ររបស់អតិថិជនបានធ្វើឱ្យយើងកាន់តែខិតខំប្រឹងប្រែងក្នុងការបម្រើជូនសេវាធនាគារទាំងផលិតផលសេវាកម្ម ដែលមានស្តង់ដារ និងបត់បែនសមស្របតាមតម្រូវការអតិថិជន។ ក្នុងនាមយើងខ្ញុំជាក្រុមប្រឹក្សាភិបាល យើងសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះធនាគារជាតិនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការជឿទុកចិត្តឥតងាក និងការបន្តគាំទ្រដល់ធនាគារ ប្រីដ។ ការជឿទុកចិត្តរបស់អ្នកទាំងអស់គ្នាជួយយើងឱ្យមានការប្តេជ្ញាចិត្តបម្រើប្រជាជនម្តងទៀតយ៉ាងស្មោះស្ម័គ្រក្នុងការផ្តល់ជូនសេវាហិរញ្ញវត្ថុកាន់តែងាយស្រួល។

ដោយគ្គីគោរព និងរាប់អាន

អ្នកឧកញ៉ា សៀ ប៊ុន្ទី
ប្រធានក្រុមប្រឹក្សាភិបាល

២. សារពីនាយកប្រតិបត្តិ



លោក RICHARD LIEW
នាយកប្រតិបត្តិ

ក្រុមហ៊ុនមើលទៅលើដំណើរដ៏អស្ចារ្យនៃឆ្នាំ២០២៤ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងចំពោះសមិទ្ធផលដែលធនាគារប្រឹងប្រែងសម្រេចបាន។ ទោះបីជាឆ្នាំ២០២៤ មានបញ្ហាប្រឈមជាច្រើននៅក្នុងវិស័យធនាគារក៏ដោយ ប៉ុន្តែវាក៏បានសម្គាល់នៃភាពរីកចម្រើន និង ភាពប្រសើរឡើងដែលជួយជ្រោមជ្រែងក្នុងការរៀបចំធនាគារយើងក្នុងចំណោមធនាគារពាណិជ្ជក្នុងប្រទេសកម្ពុជា។ ការប្តេជ្ញាចិត្តរបស់យើងក្នុងការទទួលយកបច្ចេកវិទ្យាទំនើបដើម្បីកែលម្អប្រព័ន្ធធនាគារឌីជីថលរបស់យើង ដែលធ្វើឱ្យកាន់តែងាយស្រួលជាងមុនសម្រាប់អតិថិជនរបស់យើងក្នុងការគ្រប់គ្រងហិរញ្ញវត្ថុដោយមានទំនុកចិត្ត និងមានភាពងាយស្រួល។ សមិទ្ធផលដែលធនាគារយើង ទទួលបានគឺដោយសារយើងបានបង្កើនការរីកចម្រើនជាបន្ត ការរក្សាអតិថិជន និងការបង្កើតយុទ្ធសាស្ត្រទីផ្សារតាមរយៈផលិតផល និងសេវាកម្មផ្សេងៗ។ ដូច្នេះហើយខ្ញុំចង់ផ្ញើនូវកិត្តិយសនេះ ដើម្បីចែករំលែកនូវសមិទ្ធផលសំខាន់ៗមួយចំនួនទៀត និងបញ្ហាប្រឈមខ្លះៗនៅក្នុងឆ្នាំ ២០២៤។

នៅឆ្នាំ ២០២៤ យើងបានបើកដំណើរការដោយជោគជ័យសាខាថ្មីនៅអូឡាំពិក ដោយពង្រីកការផ្តល់សេវាកម្មរបស់យើង និងផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏ល្អប្រសើរ ជួយបង្កើនបទពិសោធន៍របស់អតិថិជន និងផ្គត់ផ្គង់តម្រូវការដល់អតិថិជនរបស់យើង។ ការពង្រីកសាខាថ្មីនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់យើងក្នុងការផ្តល់ជូននូវសេវាធនាគារ ដែលអាចទុកចិត្តបាន និងប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលបំពេញតម្រូវការនៃសហគមន៍ដែលកំពុងវិវត្តរបស់យើង។ ទន្ទឹមនឹងការបើកដំណើរការសាខាអូឡាំពិកនេះយើងក៏បានបញ្ចប់ជាស្ថាពរ នៃគម្រោងកែលម្អធនាគាររបស់យើង សមិទ្ធផលនេះបានផ្តល់នូវបទពិសោធន៍កាន់តែល្អ និងផ្តល់ព័ត៌មានសំខាន់ៗសម្រាប់អតិថិជនរបស់យើង។ លើសពីនេះទៅទៀតយើងបានផ្សព្វផ្សាយពី ផលិតផល និងសេវាកម្មផ្សេងៗរបស់ធនាគារយើង

តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់យើងដែលរួមមាន Facebook, Instagram, YouTube, TikTok និង LinkedIn។ ហើយការផ្លាស់ប្តូរយុទ្ធសាស្ត្រនេះបានធ្វើឱ្យយើងភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនកាន់តែទូលំទូលាយ និងកាន់តែមានប្រសិទ្ធភាពជាងមុន និងធ្វើឱ្យអតិថិជនស្គាល់ពីធនាគារយើងកាន់តែច្បាស់ជាងមុន។ យើងក៏បានធ្វើសហប្រតិបត្តិការជាមួយធនាគារដៃគូផ្ទេរប្រាក់ទៅក្រៅប្រទេសសំខាន់ៗចំនួនពីរផងដែរ ទី១ សេវាផ្ទេរប្រាក់ជាមួយធនាគារប្រទេសវៀតណាម និងមួយទៀតជាមួយធនាគារប្រទេសម៉ាឡេស៊ីដោយផ្តល់ឱ្យអតិថិជនរបស់យើងនូវសេវាកម្មផ្ទេរប្រាក់ទៅក្រៅប្រទេសដែលប្រសើរជាងមុន។ សហប្រតិបត្តិការជាមួយធនាគារដៃគូក្នុងការផ្ទេរប្រាក់ទៅក្រៅប្រទេសមួយចំនួនទៀតដែលនឹងដំណើរការក្នុងឆ្នាំ ២០២៥ យើងក៏ជឿជាក់ថានឹងនាំមកនូវសេវាកម្មនៅក្នុងទីផ្សារអន្តរជាតិផងដែរ។

ទោះជា ធនាគារ ប្រឹង ប្រែងប្រឈមនឹងបញ្ហាមួយចំនួនក្នុងឆ្នាំ ២០២៤ ប៉ុន្តែធនាគារយើងនៅតែរក្សាជំហរ និងប្តេជ្ញាចិត្តក្នុងការគាំទ្រអតិថិជន បុគ្គលិក និងសហគមន៍របស់យើងក្នុងស្ថានភាពដ៏លំបាកនេះ។ ទោះជាមានបញ្ហាប្រឈមទាំងនោះក្តី ក៏ធនាគារយើងបានកើនទ្រព្យសកម្មសរុបចំនួន ២១៣ លានដុល្លារអាមេរិក បើប្រៀបធៀបទៅនឹងឆ្នាំមុនកើនឡើងចំនួន ១០៤% ។ លើសពីនេះប្រាក់បញ្ញើរបស់ធនាគាររបស់យើងបានកើនឡើងដល់ ១៣៣ លានដុល្លារ ដែលជាការកើនឡើងចំនួន ៣៩០% ក្នុងឆ្នាំតែមួយ។ ទោះបីជាមានការវិវឌ្ឍន៍ជាវិជ្ជមានយ៉ាងណាក៏ដោយ តែធនាគារយើងបានខាតប្រាក់សុទ្ធមួយចំនួនក្នុងឆ្នាំ២០២៤ ដែលរួមមានការវិនិយោគលើបច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីធានាបាននូវកំណើន និងស្ថិរភាពរយៈពេលវែងសម្រាប់ធនាគារយើង។ នៅក្នុងន័យនេះធនាគារប្រឹង នៅតែផ្តោតលើការពង្រឹងភាពធុល្បការរបស់យើង និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការរបស់យើងសម្រាប់ពេលអនាគត។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា សម្រាប់ការណែនាំកិច្ចជាម្ចាស់ភាគហ៊ុនរបស់យើងសម្រាប់ការគាំទ្រជាបន្តបន្ទាប់ សូមអរគុណដល់អតិថិជនសម្រាប់ការជឿទុកចិត្ត និងចំពោះក្រុមការងារទាំងអស់ដែលបានខិតខំធ្វើការយ៉ាងសកម្ម។ យើងរួមគ្នាសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងឆ្នាំកន្លងមកហើយយើងមានសុច្ឆន្ទៈនិយមថាយើងនឹងបន្តសម្រេចសមិទ្ធផលកាន់តែប្រសើរនៅឆ្នាំខាងមុខទៀត។

ដោយក្តីគោរព និង រាប់រាន

លោក Richard Liew
នាយកប្រតិបត្តិ

៣. អំពីធនាគារ ប្រីដ

៣.១ អំពីយើងខ្ញុំ

ធនាគារប្រីដ ជាផ្នែកមួយនៃក្រុមហ៊ុនប៊ីលីដប្រីដ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុង ឆ្នាំ ២០១៤ ជាធនាគារ ឯកទេស និងទទួលបានការជោគជ័យជាធនាគារពាណិជ្ជកម្មឆ្នាំ២០២២ពីធនាគារជាតិនៃកម្ពុជា។ ធនាគារ ប្រីដ ជាធនាគារ សម្រាប់ប្រជាជនកម្ពុជាមានចក្ខុវិស័យធ្វើយ៉ាងណា ឱ្យក្លាយជាដៃគូហិរញ្ញវត្ថុដែលលោកអ្នកពេញចិត្តបំផុតនៅថ្ងៃនេះ និង ថ្ងៃអនាគត។

BRIDGE មានន័យថាជាសំណង់ដែលអាចតភ្ជាប់ពីកន្លែងមួយទៅកន្លែងមួយ។ ដូចទៅនឹងអត្ថន័យនៃឈ្មោះរបស់ធនាគារ ប្រីដ (BRIDGE Bank) គឺមានន័យថា ជាស្ថានដែលផ្សារភ្ជាប់អ្នកទៅកាន់តម្រូវការហិរញ្ញវត្ថុរបស់អ្នក។ ធនាគារ ប្រីដ នឹង បាំងបិទនូវគម្លាត រវាងអ្នក និងក្តីស្រមៃក៏ដូចជាផែនការអនាគតរបស់អ្នក។ ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេ យើងខ្ញុំលំនាំយ និងយកចិត្តទុកដាក់ដើម្បីធ្វើយ៉ាងណាសម្រេចជូននូវក្តីស្រមៃរបស់អ្នកឱ្យឆ្ពោះទៅកាន់អនាគតកាន់តែប្រសើរ។



បុគ្គលិកលក្ខណៈ

ទំនុកចិត្ត

ថ្វីបើពួកយើង ជាធនាគារថ្មី ប៉ុន្តែជាមួយបទពិសោធន៍ស្តង់ដារ និងវិជ្ជាជីវៈ យើងធានាថានឹងផ្តល់ ជូនសេវាកម្មធនាគារដ៏ទុកចិត្ត។

ថ្លៃប្រឌិត

យើងមិនត្រឹមតែផ្តល់ជូនអ្នកនូវ បច្ចេកវិទ្យាធនាគារល្អបំផុតនោះ នោះទេតែថែមទាំងរក្សានូវ សេវាធនាគារស្តង់ដារ ពិភពលោក។

រាក់ទាក់

ក្រៅពីសេវាកម្មហិរញ្ញវត្ថុ ពួកយើងនឹងរង់ចាំ បម្រើជូន និងបំពេញនូវតម្រូវការ លោកអ្នកគ្រប់ពេលវេលា។

នាក់នាញ

ចក្ខុវិស័យរបស់យើងហាក់ ស្រដៀងទៅនឹងធនាគារដ៏ទៃ ប៉ុន្តែយើងត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជូនលោកអ្នកនូវ ផលិតផល និងសេវាកម្ម ពិសេសៗដើម្បីបំពេញ តម្រូវការជីវិតប្រចាំថ្ងៃរបស់អ្នក ឱ្យកាន់តែប្រសើរ។

៣.២ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ



ចក្ខុវិស័យ

បេសកកម្ម

គុណតម្លៃ

ចក្ខុវិស័យរបស់យើង

ក្លាយជាដៃគូហិរញ្ញវត្ថុដែលអ្នកពេញចិត្តបំផុតនៅថ្ងៃនេះ និងថ្ងៃអនាគត។



បេសកកម្មរបស់យើង

ផ្តល់សេវាហិរញ្ញវត្ថុដែលអ្នកអាចជឿទុកចិត្តបាន តាមរយៈស្តង់ដារសេវាកម្មសកលធ្វើឱ្យ ការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។



គុណតម្លៃរបស់យើង

សេវាធនាគារល្អបំផុត

យើងប្តេជ្ញាបម្រើអតិថិជនរបស់យើងដោយផ្តល់ជូននូវផលិតផល និងសេវាកម្មល្អបំផុតបំផុតពិភពលោកជាមួយ និងបុគ្គលិកដែលមានជំនាញ និងមានការបណ្តុះបណ្តាលខ្ពស់។



ទំនាក់ទំនង

យើងផ្តល់តម្លៃចំពោះទំនាក់ទំនងរវាងយើង និងអតិថិជនដើម្បីជឿជាក់ និងរក្សាទំនុកចិត្តរបស់អតិថិជនមកលើ សេវាកម្មរបស់យើង។

សុចរិតភាព

យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងសីលធម៌ល្អ ដើម្បីធានាថាអតិថិជនមានទំនុកចិត្តមកលើយើង និងចាត់ទុកយើង ជាដៃគូជីវិតសមរម្យរបស់ពួកគេ។

ការប្តេជ្ញាចិត្ត

យើងលះបង់ដើម្បីសម្រេចនូវគោលបំណងរបស់យើង ហើយធានាថា នឹងរក្សាវត្តមានរបស់យើងក្នុងរយៈពេលដ៏ យូរអង្វែង។ ការប្តេជ្ញាចិត្តរបស់យើងគឺដើម្បីបម្រើប្រជាជនកម្ពុជាបានយូរអង្វែងទាំងក្នុងថ្ងៃនេះនិងក្នុងថ្ងៃអនាគត។

ការដឹងគុណ

យើងអាចមានថ្ងៃនេះដោយសារតែអតិថិជនរបស់យើង។ យើងជាដៃគូរបស់អតិថិជនហើយ យើងតែងតែបង្ហាញនូវការដឹង គុណចំពោះអតិថិជននៅគ្រប់ថ្ងៃកន្លែងនៃការប្រកួតប្រជែង។

ឧត្តមភាព

យើងជាស្ថាប័នដែលផ្តោតសំខាន់លើអតិថិជនដោយយើងតែងតែស្វែងយល់ពីការមូល លំដាប់របស់អតិថិជន ដើម្បីធានាថា យើងផ្តល់ឱ្យពួកគេនូវសេវាកម្មដែលពួកគេកំពុងតែស្វែងរក។



៣.៤ ទិដ្ឋភាពរូបវន្តធនាគារ ប្រីដ

ធនាគារប្រីដ បង្កើតឡើងក្នុងឆ្នាំ២០១៤ បានអភិវឌ្ឍន៍ខ្លួនគួរឱ្យកត់សម្គាល់ និងបានកែប្រែជីវភាពប្រជាពលរដ្ឋដោយផ្តល់ជូនសេវាហិរញ្ញវត្ថុដែលងាយស្រួលនៅក្នុងប្រទេស។ យើងលះបង់បម្រើប្រជាជនកម្ពុជាដើម្បីធានាថា អតិថិជនមានទំនុកចិត្តមកលើយើង និងចាត់ទុកយើងជាដៃគូដ៏សក្តិសមរបស់ពួកគេ។

ក្នុងឆ្នាំ២០២៤ យើងមានមោទនភាពបើកដំណើរការសាខាថ្មីមួយទៀតដើម្បីពង្រឹងសេវាធនាគារបន្ថែម ដែលមានទីតាំងស្ថិតនៅ អូឡាំពិក រាជធានីភ្នំពេញ។ ធនាគារ ប្រីដ នៅតែបន្តបោះជំហានទៅមុខឥតឈប់ឈរ ទៅលើភាពច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាជូនអតិថិជន រួមមាន សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាផ្ទេរប្រាក់ សេវាបើកប្រាក់បៀវត្ស និងសេវាផ្ទេរប្រាក់ក្រៅប្រទេស ក៏ដូចជាកម្មវិធីបញ្ចូលលុយតាមទូរសព្ទ។

ក្នុងនាមជាស្ថាប័នហិរញ្ញវត្ថុដែលមានសក្តានុពល ធនាគារប្រីដប្តេជ្ញាបង្កើតសេវាធនាគារដែលមានភាពបត់បែនងាយស្រួល និងសុវត្ថិភាព ដែលធ្វើឱ្យយើងក្លាយជា ជម្រើសធនាគារសម្រាប់ប្រជាជនកម្ពុជា។



៤. ផលិតផល និងសេវាកម្ម

យើងផ្តោតលើការខិតខំប្រឹងប្រែងទៅលើទីផ្សារអាជីវកម្មឆ្លាតវៃ ដែលផ្តល់ឱ្យយើងនូវផលចំណេញគួរឱ្យកត់សម្គាល់។ យើងក៏មានបម្រុងទុកទុវប្បធម៌សម្រាប់វិនិយោគ លើអចលនទ្រព្យដែលមានដូចជា ឃានយន្ត និងគ្រឿងចក្រធនធានក្រោមការដឹកនាំរបស់អ្នកគ្រប់គ្រងរបស់យើងដែលមានបទពិសោធន៍ជាច្រើននៅលើវិស័យនេះ។ ជាមួយនឹងសន្ទនីយភាពដ៏រឹងមាំរបស់ពួកយើង យើងកំពុងតែពង្រឹងផលិតផលបន្ថែមដែលក្នុងនោះមួយចំនួនបានដាក់ឱ្យប្រើប្រាស់ និងមួយចំនួនទៀតកំពុងរៀបចំដាក់ឱ្យប្រើប្រាស់បន្ថែមដូចខាងក្រោម៖

សេវាឥណទាន

- ឥណទាន រថយន្ត
- ឥណទាន វិបារូប័រ
- ឥណទាន បុគ្គលិក
- ឥណទាន អាជីវកម្ម
- ឥណទាន គេហដ្ឋាន
- ឥណទាន អាជីវកម្មមានកំណត់
- ឥណទាន ទុនបង្វិលរយៈពេលខ្លី

ប្រីដ ម៉ូបាល

- ការផ្ទេរប្រាក់ P2P
- បញ្ចូលលុយទូរសព្ទ
- បង់ទឹក ភ្លើង និងសំរាម
- ពិនិត្យមើលសមតុល្យ
- ទូទាត់ប្រាក់តាមរយៈ KHQR
- ការទូទាត់ក្នុងស្រុក
- ផ្ទេរប្រាក់ទៅគណនីផ្ទាល់ខ្លួន
- របាយការណ៍គណនីផ្ទាល់ខ្លួន

សេវាប្រាក់បញ្ញើ

- ធនាគារ ប្រីដ ព្រីមៀរ
- គណនីសន្សំ
- គណនីបញ្ញើចរន្ត
- គណនីសន្សំល្បឿនរហ័ស
- គណនីបញ្ញើមានកាលកំណត់

សេវាហិរញ្ញវត្ថុផ្សេង

- សេវាបើកប្រាក់បៀវត្ស
- សេវាផ្ទេរប្រាក់
- ធនាគារ 24/7 ATM
- ហិរញ្ញប្បទានពាណិជ្ជកម្ម

ផលិតផលមកដល់តាប់ៗនេះ

ប័ណ្ណឥណទាន វិសា

- ប័ណ្ណ វិស័រ
- ប័ណ្ណ ផ្លាទីឡេម
- ប័ណ្ណ ហ្គោល

ប័ណ្ណឥណទាន វិសា

- ប័ណ្ណ ផ្លាទីឡេម
- ប័ណ្ណ ក្លាស់ស៊ិក

សេវាធនាគារតាមអ៊ីនធឺណិត

BRIDGE Mobile App



កម្មវិធី ប្រ៊ីដ ម៉ូបាយ ជាសេវាកម្មធនាគារឌីជីថលថ្មី ដែលមានភាពងាយស្រួល ដែលអាចទាញយកសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ជាមួយកម្មវិធី BRIDGE Mobile លោកអ្នកអាចប្រើប្រាស់ សេវាកម្មជាច្រើនដូចជា៖ សេវាផ្ទេរប្រាក់ បញ្ចូលលុយទូរសព្ទ និងការបញ្ចុះតម្លៃនៅតាមបណ្តាដៃគូអាជីវកម្មរបស់យើង បានគ្រប់ពេលវេលាគ្រប់ទីកន្លែង រហ័ស មានសុវត្ថិភាព និងងាយស្រួល។

ទាញយកកម្មវិធី BRIDGE Mobile App ឥឡូវនេះ!




BRIDGE Premier



សូមស្វាគមន៍មកកាន់ ប្រ៊ីដព្រីមៀរ ដែលជាកន្លែងដែលលោកអ្នកអាចទទួលបានសេវាកម្មឯកសិទ្ធិផ្ទាល់ មុខ និងមន្ត្រីសេវាធនាគារ ជាមួយបុគ្គលិកមាន សមត្ថភាព និងវិជ្ជាជីវៈខ្ពស់។ ពួកយើងនៅទីនេះរង់ចាំផ្តល់ជូនសេវាកម្ម ហិរញ្ញវត្ថុដ៏សម្បូរបែបដូចលោកអ្នកជាមិត្តនៅសាលារៀនច្រើន។

៥. រចនាសម្ព័ន្ធធនាគារ

៥.១ តារាងរចនាសម្ព័ន្ធធនាគារ





អ្នកឧកញ៉ា ហៀង ច័ន្ទី
ប្រធានក្រុមប្រឹក្សាភិបាល

អ្នកឧកញ៉ា ជាជនជាតិខ្មែរ ដែលបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់ពីសន្និសីទសញ្ញាសន្តិភាពទីក្រុងប៉ារីសដើម្បីជួយដល់អង្គការសហប្រជាជាតិ ខាងផ្នែកដឹកជញ្ជូន។ លោកបានបង្កើតក្រុមហ៊ុនជាច្រើន ដែលរួមបញ្ចូលទាំងក្រុមហ៊ុនឈានមុខគេនៅក្នុងវិស័យដឹកជញ្ជូនស្តុក និងការដឹកជញ្ជូន ម្ហូបអាហារនិងភេសជ្ជៈ ប្រព័ន្ធផ្សព្វផ្សាយ និងសេវាឌីជីថល សេវាថែទាំសុខភាព សេវាកម្មហិរញ្ញវត្ថុ ការអភិវឌ្ឍអចលនទ្រព្យ និងឧស្សាហកម្មជាដើម។

អ្នកឧកញ៉ា ហៀង ច័ន្ទី ជាសមាជិកមួយរូប នៅក្នុងសភាពាណិជ្ជកម្មកម្ពុជា ហើយលោកគឺជាបញ្ជីវិនិយោគិនដែលបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងពាណិជ្ជកម្ម ។ លោកអាចសន្មនាជាភាសាខ្មែរ អង់គ្លេស ថៃ និងចិន បានយ៉ាងស្មាត់ត្រឹម។ ក្នុងវ័យដំបូងលោកបានទទួលមេដាយកិត្តិយសថ្នាក់មហាសិរីវឌ្ឍន៍ដែលជាព្រះប្រទានដ៏មហាខ្ពង់ខ្ពស់បំផុតពីសម្តេចព្រះករុណា ព្រះបាទនរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។



លោក អាក សុវណ្ណា
អភិបាល

លោក សុវណ្ណា គឺជាដៃគូទំនាក់ទំនងជាមួយអ្នកឧកញ៉ា ហៀង ច័ន្ទី ជាយូរមកហើយ។ គាត់មានជំនួញក្នុងវិស័យដឹកជញ្ជូន និងវិស័យផ្សេងៗទៀតនៅក្នុងប្រទេសថៃ។ លោក សុវណ្ណា បានចូលជាសមាជិកនៅក្នុងក្រុមប្រឹក្សាភិបាលនាខែមេសាឆ្នាំ២០២០ និងមានទស្សនៈល្អៗសម្រាប់ការពង្រីកធនាគារនាពេលអនាគត។



អ្នកឧកញ៉ា ហៀង ធីត្យៃល
អភិបាល

អ្នកឧកញ៉ា ហៀង ធីត្យៃល បានទទួលបរិញ្ញាបត្រផ្នែកពាណិជ្ជកម្មពី សាកលវិទ្យាល័យ Newcastle University នៃប្រទេសអូស្ត្រាលីនិងត្រូវបានតែងតាំងជាសមាជិកក្រុមប្រឹក្សាភិបាលធនាគារ ប្រីង ជាផ្លូវការចាប់តាំងពីដើមឆ្នាំ២០២៣។ ជាមួយនឹងចក្ខុវិស័យនៃប្រព័ន្ធធនាគារឌីជីថលរបស់លោកធនាគារប្រីងត្រូវបានជំរុញឱ្យមានការធ្វើឱ្យកាន់តែប្រសើរឡើងលើប្រព័ន្ធធនាគារចល័ត (Mobile Banking System) ដែលផ្តល់ភាពងាយស្រួលបន្ថែមទៀតសម្រាប់អតិថិជនដើម្បី ទទួលបាននូវបទពិសោធន៍សេវាធនាគារកាន់តែងាយស្រួលជាមួយធនាគារ ប្រីង។



លោក យ៉ក់ ចំរើនប្អូន

អភិបាលឯកកណ្តាល

លោក យ៉ក់ ចំរើនប្អូន ជាអគ្គនាយកប្រតិបត្តិរបស់ ហ្វុតតេ គ្រុប ដែលបានបញ្ចប់ឆ្នាំកំណត់ប្រតិបត្តិការសេដ្ឋកិច្ចវិទ្យាស្ថានវិទ្យាសាស្ត្រសេដ្ឋកិច្ច និងមានបទពិសោធន៍ជាង៣០ឆ្នាំក្នុងជំនាញនានាភាវូបនីយកម្ម និងការគ្រប់គ្រងហិរញ្ញវត្ថុ។ លោកបានចាប់ផ្តើមអាជីពនៅក្រុមហ៊ុន ហ្វុតតេ ក្នុងឆ្នាំ ១៩៩៩ ជាប្រធានផ្នែកប្រតិបត្តិការហើយបានអភិវឌ្ឍយ៉ាងឆាប់រហ័សតាមរយៈតួនាទីយុទ្ធសាស្ត្រជាច្រើន។ លោកត្រូវបានតែងតាំងជាអ្នកគ្រប់គ្រងទូទៅពីឆ្នាំ២០០១ ដល់ឆ្នាំ២០១៤ និងបន្ទាប់មកជាអ្នកគ្រប់គ្រងពីឆ្នាំ២០១៥ដល់ឆ្នាំ២០២០ដែលលោកមានទំនួលខុសត្រូវលើប្រតិបត្តិការ និងត្រួតពិនិត្យការវិភាគលទ្ធផលប្រកបដោយជោគជ័យនៃអាជីវកម្ម។ ក្រៅពីតួនាទីទាំងនេះ លោកក៏បានបម្រើការជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ ហ្វុតតេ ចាប់តាំងពីឆ្នាំ២០០១រួមជាមួយជាសមាជិកនៃវិទ្យាស្ថាននានាភាវូបនីយកម្មស្តីពីធនធានជាសហការីផងដែរ។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំលោក ចំរើនប្អូន ក៏ត្រូវបានតែងតាំងជាអភិបាលឯកកណ្តាល នៃក្រុមប្រឹក្សាភិបាលក៏ដូចជាប្រធានគណៈកម្មាធិការសវនកម្មក្នុងនៃធនាគារប្រីដ នាដើមឆ្នាំ២០២៣នេះផងដែរ។



លោក Joseph Farrugia

អភិបាលឯកកណ្តាល

ជាមួយនឹងបទពិសោធន៍ជាង៤១ឆ្នាំ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅក្នុងពាក់កណ្តាលនៃទីផ្សារអាស៊ីអាគ្នេយ៍ លោក Joseph បានចូលរួមជាមួយធនាគារ ប្រីដ ក្នុងនាមជាអភិបាលឯកកណ្តាល នៃក្រុមប្រឹក្សាភិបាលធនាគារប្រីដ នាដើមឆ្នាំ២០២៣។ មុនពេលបំពេញតួនាទីជាអភិបាលឯកកណ្តាលនៃធនាគារប្រីដ លោក Joseph ជាអតីតនាយកប្រតិបត្តិរបស់ ធនាគារ ហុង លីអុង (ឧបបុត្រ) ភីអិលស៊ី អស់រយៈពេលជាង ៨ ឆ្នាំ និងដើរតួនាទីដ៏សំខាន់ក្នុងការកសាងធនាគារហុង លីអុងមុនពេលលោកចូលនិវត្តន៍ឆ្នាំ២០២១ដោយបន្សល់ទុកនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយដែលបង្កើតបាន សាខាចំនួន៦ និងសេវាធនាគារជាច្រើនរួមមានសេវាធនាគារតាមអ៊ីនធឺណិតបណ្តាចែកចាយម៉ាស៊ីនដកប្រាក់ (ATM) គេហទំព័រសាជីវកម្ម និងការគ្រប់គ្រង លើបុគ្គលិកជាង ២១០ នាក់។ មុននេះដែរ លោក Joseph ក៏ធ្លាប់មានបទពិសោធន៍បម្រើការនៅធនាគារ អេ អិន ហ្សេត អស់រយៈពេលជិត ៣១ឆ្នាំផងដែរ។ ក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយលោកបានបំពេញការងារ នៅអាស៊ីអាគ្នេយ៍

ដ៏សំខាន់ក្នុងការកសាងសេវាធនាគារអាជីវកម្មឆ្នាំតូច និងមធ្យមសម្រាប់ធនាគារ អេ អិន ហ្សេត នៅកម្ពុជាអស់រយៈពេលជិត ៥ឆ្នាំ និងបន្ទាប់មកផ្លាស់ប្តូរទៅគ្រប់គ្រងសេវាធនាគារអាជីវកម្មឆ្នាំតូច និងមធ្យមសម្រាប់ធនាគារ អេ អិន ហ្សេត នៅប្រទេសវៀតណាម និងមហាគម្ពីរនៃឧបទ្វីបឥណ្ឌូចិនដែលរួមបញ្ចូលប្រទេសកម្ពុជា និងឡាវដែលលោកបានជំរុញរបៀបវារៈសេវាធនាគារអាជីវកម្មឆ្នាំតូច និងមធ្យមដើម្បីបង្កើតជាគំរូយ៉ាងរហ័ស។

៥.៣ គណៈគ្រប់គ្រង



លោក Richard Liew

នាយកប្រតិបត្តិ

លោក Richard Liew បានចូលបម្រើការងារជាមួយធនាគារ ប្រីដ ជាអ្នកប្រតិបត្តិ ក្នុងឆ្នាំ ២០២២។ Richard បានចូលរួមជាមួយធនាគារ ប្រីដ ស្របពេលដែលធនាគារទទួលបានអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជកម្មពេញលេញដោយលោកបានចូលរួមកែប្រែយុទ្ធសាស្ត្ររួមរបស់ធនាគារ ដោយក្នុងនោះបានផ្តោតនៅលើអាជីវកម្ម និងប្រតិបត្តិការថ្មីៗរបស់ធនាគារ ដើម្បីពង្រឹងតួនាទីធនាគារ ឱ្យក្លាយទៅជាសេវាកម្មហិរញ្ញវត្ថុដែល គួរឱ្យទុកចិត្តបំផុតតាមរយៈស្តង់ដារសេវាកម្មសកលរបស់យើង។ ហើយដំណើរការនេះគឺពាក់ព័ន្ធនឹងការអនុវត្តប្រព័ន្ធធនាគារស្នូល ការជ្រើសរើសធនធានមនុស្ស និងការពង្រីកសាខាថ្មីបន្ថែម។ លោក Richard គ្រប់គ្រងប្រតិបត្តិការ និងអាជីវកម្មទាំងមូលរបស់ធនាគារ និងរៀបចំផែនការកំណើនយុទ្ធសាស្ត្ររបស់ធនាគារ។ លោក Richard មានបទពិសោធន៍ក្នុងវិស័យធនាគារជាង៣៣ឆ្នាំ ក្នុងតំណែងជាន់ខ្ពស់តាមបណ្តាប្រទេសអាស៊ីអាគ្នេយ៍។



លោក អ៊ុត ហ៊ីនថា

នាយករងប្រតិបត្តិ/នាយកផ្នែកអាជីវកម្ម

លោក អ៊ុត ហ៊ីនថា បានចូលបម្រើការងារនៅទីនេះតាំងពីឆ្នាំ ២០២២ ក្នុងតំណែងនាយកផ្នែកអាជីវកម្មហើយត្រូវបានតែងតាំងជានាយករងប្រតិបត្តិ និងជានាយកផ្នែកអាជីវកម្មក្នុងខែកុម្ភៈ ឆ្នាំ ២០២៣។ លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយនាយកប្រតិបត្តិ និងក្រុមការងារគ្រប់គ្រងជាន់ខ្ពស់ដើម្បីបង្កើត និងរៀបចំយុទ្ធសាស្ត្ររបស់ធនាគារ។ លោកក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារអាជីវកម្មដើម្បីសម្រេចបាន នូវគោលដៅបង្កើនប្រាក់ចំណូលរបស់ធនាគារ និងមានទំនួលខុសត្រូវក្នុងការធានាទុកំណើនអាជីវកម្មទាំងមូល។ លើសពីនេះ លោកទទួលខុសត្រូវលើការសហការជាមួយសហគ្រាស ដោះស្រាយការគ្រប់គ្រងសាច់ប្រាក់ និងសេវាទូទាត់ផ្សេងៗដូចជា ការទូទាត់ប្រាក់បៀវត្ស ការចាត់ចែងសាច់ប្រាក់ ការទូទាត់សម្រាប់អាជីវកម្ម និងការទូទាត់វិក្កយបត្រ។ លោកបន្តពង្រឹងទាំងផ្នែកអាជីវកម្ម និងកិច្ចសហប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ ដើម្បីឱ្យកេរ្តិ៍ឈ្មោះរបស់ធនាគារ ប្រីដ កាន់តែប្រសើរ។



អ្នកស្រី ពៅ សុភ័ក្ត្រ
នាយកផ្នែកធនធានមនុស្ស

អ្នកស្រី ពៅ សុភ័ក្ត្រ ចូលរួមជាមួយធនាគារ ប្រីដ ជាអាយតន៍ផ្នែកធនធានមនុស្ស ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតនូវវប្បធម៌របស់ក្រុមហ៊ុនដើម្បីបង្កើនសមត្ថភាព និងការអភិវឌ្ឍបុគ្គលិកប្រកបដោយផលិតភាពខ្ពស់។ អ្នកស្រីក៏ដាក់ចេញយុទ្ធសាស្ត្រផ្នែកធនធានមនុស្សរួមមានការគ្រប់គ្រង និងជ្រើសរើសបុគ្គលិក ការបណ្តុះបណ្តាល និងអភិវឌ្ឍន៍បុគ្គលិក និងការបង្កើតនូវកាតព្វកិច្ចចម្រើនរបស់ស្ថាប័នទាំងមូល។ អ្នកស្រីក៏ជាអ្នកបង្កើតនូវប្រព័ន្ធគ្រប់គ្រងផលិតភាពរបស់បុគ្គលិកដែលមានទាំងការចូលរួម និងផ្សារភ្ជាប់រវាងបុគ្គលិកទៅ និងគោលដៅកំណត់ដែលធនាគារបានដាក់ជូន។ បន្ថែមពីនេះអ្នកស្រីមានជំនាញក្នុងការគ្រប់គ្រងប្រាក់បៀវត្សនិងអត្ថប្រយោជន៍សម្រាប់បុគ្គលិកដោយផ្អែកទៅតាមការវាយតម្លៃការងារ និងរចនាសម្ព័ន្ធការទូទាត់អត្ថប្រយោជន៍។



លោក មិន សុភ័ក្ត្រ
នាយកផ្នែកហិរញ្ញវត្ថុ

លោក បានចូលបម្រើការងារជាមួយធនាគារ ប្រីដ នៅឆ្នាំ២០២២។ លោកមានតួនាទីគ្រប់គ្រងផែនការយុទ្ធសាស្ត្ររួមការអនុវត្តគ្រប់គ្រងការចំណាយ និងការដឹកនាំសកម្មភាពហិរញ្ញវត្ថុទាំងអស់របស់ធនាគាររួមទាំងការធ្វើផែនការអាជីវកម្មរៀបចំថវិកា និងការព្យាករណ៍ដើម្បីធានាបាននូវប្រាក់ចំណេញរបស់ធនាគារប្រីដ។ លោកសុភ័ក្ត្រត្រូវបានធនាគារប្រីដធ្វើប្រតិបត្តិការសាច់ប្រាក់ ដោយគោរពទៅតាមស្តង់ដារគណនេយ្យកម្ពុជាច្បាប់ពន្ធដាររបស់ព្រះរាជាណាចក្រកម្ពុជាក៏ដូចជាសេចក្តីអនុម័តនិងច្បាប់ផ្សេងៗស្របតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជាដើម្បីធានាបាននូវការរក្សាលិខិតដែលឆ្លុះបញ្ចាំងអំពីស្ថានភាពហិរញ្ញវត្ថុបានយ៉ាងត្រឹមត្រូវ និងសមស្របរបស់ធនាគារ។



លោក កុសល ដីល្លា
នាយកផ្នែកឥណទាន

លោក ដីល្លា បានចូលបម្រើការងារនៅធនាគារ ប្រីដ នៅក្នុងឆ្នាំ ២០១៤ ក្នុងតួនាទីជាច្រើនចាប់ពីនាយកផ្នែកប្រតិបត្តិការជាប្រធានគ្រប់គ្រងទូទៅរួមមានផ្នែកលក់ និងទីផ្សារ ព្រមទាំងការអភិវឌ្ឍន៍ យុទ្ធសាស្ត្ររបស់ធនាគារ។ នៅក្នុងឆ្នាំ២០២២លោកត្រូវបានតែងតាំងជានាយកផ្នែកឥណទានដែលលោកបានបម្រើការងារយ៉ាងសកម្មក្នុងការបង្កើត ក៏ដូចជាជំនួយដំណើរការនៃការសិក្សា និងអនុម័តឥណទានជូនអតិថិជនដោយលោកបានប្រើប្រាស់ជំនាញផ្នែកវិភាគទិន្នន័យយ៉ាងមានប្រសិទ្ធភាពខ្ពស់។




លោក Anthony Perkins
នាយកផ្នែកប្រតិបត្តិការ

លោកបានចូលបម្រើការងារ នៅធនាគារ ប្រីដ ជានាយកផ្នែកប្រតិបត្តិការក្នុងឆ្នាំ២០២៤។ គាត់គឺជាបុគ្គលសំខាន់ក្នុងការដឹកនាំដែលទទួលខុសត្រូវរាល់ប្រតិបត្តិការជាម្យ៉ាងរាល់ថ្ងៃរបស់ធនាគារ។ ចាប់តាំងពីលោកចូលកាន់តួនាទីនេះលោកបានជម្រុញ និងជួយឱ្យស្ថាប័នធ្វើការយ៉ាងរលូន លើផ្នែកប្រតិបត្តិការ ផ្នែកព័ត៌មានវិទ្យា និងការគ្រប់គ្រងហានិភ័យ ដែលត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពសមស្របទៅនឹងតម្រូវការ និងគោលការណ៍របស់ធនាគារ។ គាត់មានតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រដើម្បីបង្កើនលទ្ធភាព និងប្រសិទ្ធភាពក្នុងអាជីវកម្មនីមួយៗ។



៦. សកម្មភាពធនាគារ

៦.១ ធនាគារប្រើប្រាស់ ដាក់ឱ្យប្រើប្រាស់កម្មវិធីទូរសព្ទដៃដំនាន់ថ្មីជំនាន់



កម្មវិធីទូរសព្ទដៃ BRIDGE Mobile (ប្រើប្រាស់បណ្តាញប្រព័ន្ធបណ្តាញប្រតិបត្តិការហិរញ្ញវត្ថុ លើទូរសព្ទ ដៃ) នៅក្នុងដំនាន់តែងតែបន្តស្រាវជ្រាវ និងស្រាវជ្រាវ ក្នុងនាមជាគ្រឹះស្ថានហិរញ្ញវត្ថុដែលតែងតែ ស្វែងរកបច្ចេកវិទ្យាថ្មីៗ ធនាគារប្រើប្រាស់បានរៀបចំខ្លួនឯងជាស្រេចក្នុងការផ្តល់ជូនឱ្យអតិថិជនគ្រប់ប្រភេទគ្រប់គ្រងហិរញ្ញវត្ថុជាមួយកម្មវិធីទូរសព្ទដៃដំនាន់ថ្មីរបស់ខ្លួន។

លោក Richard Liew នាយកប្រតិបត្តិធនាគារប្រើប្រាស់ប្រសាសន៍យ៉ាងរំភើបក្នុងការដាក់ឱ្យដំណើរការកម្មវិធីទូរសព្ទដៃ របស់ BRIDGE Mobile ថា “ តាំងពីថ្ងៃនៃការបើកសម្ពោធធនាគារពាណិជ្ជ ប្រើប្រាស់ ជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៣ យើង បាននិច្ចន័យប្រឹងប្រែងធ្វើការកែលម្អបណ្តាញប្រតិបត្តិការ មួយនេះអាចដាក់ដំណើរការបាននៅចុងឆ្នាំ២០២៤។ នេះគឺជា សមិទ្ធផលមួយដែលយើងជឿជាក់ថាអតិថិជនដែលកំពុងប្រើប្រាស់សេវាធនាគារប្រើប្រាស់ កាន់តែមានទំនុកចិត្ត ងាយស្រួល និង អាចធ្វើប្រតិបត្តិការ ទៅតាមតម្រូវការប្រចាំថ្ងៃរបស់ខ្លួនដោយមិនត្រូវការកាន់សាច់ប្រាក់ផ្ទាល់។ ”

កម្មវិធី BRIDGE Mobile ផ្តល់ជូននូវមុខងារដ៏សម្បូរបែប អាចឱ្យអតិថិជនគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងងាយស្រួល។ ចំណុច សំខាន់នៃមុខងារកម្មវិធីទូរសព្ទដៃ BRIDGE Mobile រួមមានសេវាបញ្ចូលលុយទូរសព្ទ ទូទាត់ទំនិញផ្សេងៗតាមរយៈKHQR ធ្វើប្រាក់ទៅធនាគារផ្សេងទៀត នៅក្នុងស្រុកតាមប្រព័ន្ធបាតង ឬធ្វើប្រាក់ទៅគណនីដទៃរបស់ធនាគារប្រើប្រាស់ ពិនិត្យមើល សមតុល្យសាច់ប្រាក់ អត្រាប្តូរប្រាក់ ស្វែងរកទីតាំងសាខាធនាគារប្រើប្រាស់ និងកន្លែងដាក់ម៉ាស៊ីន ATM ក៏ដូចជាកម្មវិធីផ្តល់ជូន ពិសេសៗជាច្រើនទៀត។ អតិថិជនអាចប្រើកម្មវិធីពិសេសទាំងអស់នេះបាននៅលើបច្ចេកវិទ្យាទូរសព្ទដៃធនាគារ ប្រើប្រាស់ តែ មួយគត់បានគ្រប់ពេលវេលាគ្រប់ទីកន្លែង។

លោកអ្នកអាចទាញយកកម្មវិធីទូរសព្ទដៃចល័តរបស់ធនាគារប្រីដនៅលើកម្មវិធី App store សម្រាប់ទូរសព្ទ IOS និង Play Store សម្រាប់ទូរសព្ទដៃ Android ដើម្បីទទួលយកបទពិសោធន៍ក្នុងការប្រើប្រាស់សេវាធនាគារដ៏ទាន់ថ្មីដែលធ្វើឱ្យធនាគារប្រីដ បន្តពង្រីកខ្លួនយ៉ាងឆាប់រហ័សក្នុងវិស័យបច្ចេកវិទ្យា ជាមួយមុខងារដែលមានសុវត្ថិភាព ។



៦.២ ធនាគារប្រីដ លើកសម្ពោធសាខាថ្មីក្នុងទីក្រុងភ្នំពេញ នៅអូឡាំពិក



ជាមួយនឹងភាពទំនើបកម្ម រចនាទៀងយ៉ាងគួរឱ្យកត់សម្គាល់ដែលឆ្លុះបញ្ចាំងពីការគាំទ្រ និងការយកចិត្តទុកដាក់របស់ធនាគារចំពោះការផ្តល់សេវាកម្មដ៏ទំនើប និងសម្បូរបែបទៅដល់អតិថិជន ឱ្យកាន់តែប្រសើរដើម្បីបំពេញទៅតាមតម្រូវការអតិថិជន។ ដោយផ្តល់ជូននូវការប្រឹក្សាពីការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនទៅជាជម្រើសសេវាធនាគារឌីជីថលយ៉ាងងាយស្រួល និងមានទំនុកចិត្ត។

លោក Richard Liew នាយកប្រតិបត្តិនៃធនាគារ ប្រីដ បានសម្តែងការសាទរចំពោះការពង្រីកទីតាំងនេះដោយមានប្រសាសន៍ថា “យើងមានសេចក្តីរីករាយខ្លាំងក្នុងការពង្រីកសាខាថ្មីរបស់យើងនៅក្នុងទីក្រុងភ្នំពេញស្ថិតនៅអូឡាំពិក។ ការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរឆ្ពោះទៅរកឧត្តមភាពនៃសេវាធនាគារល្អឥតខ្ចោះ និងសេវាបម្រើអតិថិជន យើងប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ និងសីលធម៌ល្អ ដើម្បីធានាថាអតិថិជនមានទំនុកចិត្តមកលើយើង និងចាត់ទុកយើងជាដៃគូដ៏សក្តិសមរបស់ពួកគេ។ យើងជឿជាក់ថាសាខាថ្មីមួយនេះនឹងក្លាយជាចំណុចមួយក្នុងការបម្រើជូនសេវាហិរញ្ញវត្ថុក្នុងសហគមន៍របស់យើងកាន់តែប្រសើរ ។”



៦.៣ ធនាគារប្រីដ ចុះកិច្ចព្រមព្រៀងជាមួយដៃគូ ដើម្បីគាំទ្រហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម



ធនាគារប្រីដ (BRIDGE Bank PLC) ក្រុមហ៊ុនបារាយណ៍ក្រុបលមើនីចម្ពិនឯ.ក [Baray Global Management និង ក្រុមហ៊ុន World Bridge Industrial Developments Co.,LTD បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការដើម្បីផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ សហគ្រាសឧត្តតូច និងមធ្យម (SME Cluster 4.0)។ ការចុះហត្ថលេខានេះបានប្រព្រឹត្តទៅក្នុងវេទិកាពិធីប្រកាសប្រធានបទ «ដើមឡានចំទាំង៣ថ្ងៃរាជធានីភ្នំពេញ និងមធ្យមឱ្យបានជោគជ័យ» ដែលបានរៀបចំឡើងនៅភូមិកោះគរ សង្កាត់រកាខ្ពស់

ក្រុងតាខ្មៅខេត្តកណ្តាល។ វេទិកានេះបានប្រមូលផ្តុំជាមួយនឹងភ្នាក់ងារនាំឧស្សាហកម្មអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងមន្ត្រីរាជការ ដើម្បីពិភាក្សាអំពីយុទ្ធសាស្ត្រសម្រាប់ការលើកកម្ពស់ការរីកចម្រើននៃសហគ្រាសធុនតូច និងមធ្យម (SMEs) និងការលើកស្ទួយសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា។

៦.៤ ធនាគារប្រីដ និងក្រុមហ៊ុន BTI ចុះហត្ថលេខាដើម្បីពង្រឹងសុវត្ថិភាពការប្រើប្រាស់ម៉ាស៊ីន ATM និង CRM



ធនាគារប្រីដ បានសហការជាមួយក្រុមហ៊ុន BTI Payments Cambodia ដើម្បីពង្រឹងបេឡាធានាសុវត្ថិភាពតាមរយៈម៉ាស៊ីនស្វ័យសេវាកម្ម និងស្វែងរកវិធីថ្មីៗក្នុងការជួយសម្រួលសេវាធនាគារដែលងាយស្រួលនិងសុវត្ថិភាពសម្រាប់អតិថិជន។ កិច្ចសហការពង្រឹងសុវត្ថិភាពម៉ាស៊ីនស្វ័យសេវាកម្មធ្វើឡើងសមស្របទៅនឹងការប្តេជ្ញាផ្តល់សេវាហិរញ្ញវត្ថុ ដែល

អ្នកអាចជឿទុកចិត្តបានតាមរយៈស្តង់ដារសេវាកម្មសកលធ្វើឱ្យការប្រើប្រាស់សេវាធនាគារមានភាពងាយស្រួល និងសុវត្ថិភាព។ ជាផ្នែកមួយនៃភាពជាដៃគូ ក្រុមហ៊ុន BTI និងគាំទ្រដល់ការដាក់ឱ្យដំណើរការនូវម៉ាស៊ីនដកប្រាក់អេធីអិម (ATM) និង ម៉ាស៊ីនដកដាក់ប្រាក់ (CRM) នៅគ្រប់សាខារបស់ធនាគារប្រីដ ។ ម៉ាស៊ីនដកប្រាក់ ATM និងម៉ាស៊ីនដកដាក់ប្រាក់ (CRM) អនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការសាច់ប្រាក់ បាន២៤ម៉ោងក្នុងមួយថ្ងៃ និង ៧ថ្ងៃក្នុងមួយសប្តាហ៍ ដោយមិនចាំបាច់មានបេឡាករជួយឡើយ។



៦.៥ ធនាគារប្រីដ គាំទ្រដល់កុមារដែលងាយរងគ្រោះនៅអង្គការបណ្តុះបណ្តាលនៃក្តីស្រឡាញ់



ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ និងដើម្បីលើកកម្ពស់ការរួមគ្នាជាអន្តរជាតិការយល់ដឹងរបស់កុមារទូទាំងពិភពលោក និងការលើកកម្ពស់សុខុមាលភាពរបស់កុមារ។ ធនាគារ ប្រីដ បានផ្តល់ជូនជាសម្ភារៈសិក្សាដល់កុមារ និងផ្តល់ការគាំទ្រលើការអប់រំផ្សេងៗដែលចាំបាច់ដល់អង្គការបណ្តុះបណ្តាលនៃក្តីស្រឡាញ់ (ALC)។

អង្គការបណ្តុះបណ្តាលនៃក្តីស្រឡាញ់ បេក្ខភាពថា ALC ជាអង្គការសិក្សា ស្ថិតនៅក្នុងទីក្រុង ភ្នំពេញ។ អង្គការនេះផ្តល់ការចិញ្ចឹមបីបាច់ដោយភាពកក់ក្តៅ និងឱកាសសិក្សាដល់កុមារ ជិត៨០ នាក់ ក្នុងនោះមានកុមារកំព្រា និងកុមារងាយរងគ្រោះពីគន្លងផ្សេងៗគ្នា។ ជាមួយនឹងបេសកកម្មរបស់អង្គការក្នុងការផ្តល់ឱកាសដល់ក្មេងដែលកំព្រាពួកគេក៏ទទួលបានចំណេះដឹង និងជំនាញសម្រាប់អនាគតរបស់គេ អង្គការ ALC ផ្តល់នូវការគាំទ្រលើការសិក្សា កម្មវិធីណែនាំគម្រង់ទិស និងសកម្មភាពក្រៅម៉ោងសិក្សាជាច្រើនទៀត ដែលបង្កប់នូវអត្ថន័យអប់រំ។

ដោយទទួលស្គាល់ថាការងារដែលធ្វើឡើងដោយអង្គការ ALC ពិតជាមានតម្លៃមិនអាចកាត់ថ្លៃបានធនាគារ ប្រីដ បានចូលរួមការគាំទ្រពង្រឹងបន្ថែមទៀតចំពោះគំនិតផ្តួចផ្តើមរបស់អង្គការ តាមរយៈការផ្គត់ផ្គង់សម្ភារៈសិក្សាអង្ករសំលៀកបំពាក់ និងគង់។ល។ ការផ្តល់ជូននេះ នឹងធ្វើឱ្យការគាំទ្រផ្នែកអប់រំដល់កុមារកាន់តែប្រសើរឡើង និងធានាបាននូវសុខុមាលភាពទូទៅសម្រាប់កុមារដែលបានចុះឈ្មោះចូលរៀននៅអង្គការនេះ។



៦.៦ កម្មវិធី ចំណេះដឹង និងវិចិត្រភាព



ធនាគារប្រីង មានមោទនភាពក្នុងការចូលរួមលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុដល់សាធារណជន និងយុវជនកម្ពុជា។ ធនាគារប្រីង មានកិត្តិយសចូលរួមផ្សព្វផ្សាយ កម្មវិធីវិចិត្រភាព ដែលជាកម្មវិធីពិភាក្សាស៊ីដប្រើលើចំណេះដឹងហិរញ្ញវត្ថុ។ កម្មវិធីនេះផ្តោតលើអត្ថប្រយោជន៍ស្តីពីឥណទានផ្លូវការ លើកកម្ពស់ការយល់ដឹងអំពីហានិភ័យ និងបញ្ហាប្រឈមនានាទាក់ទងទៅនឹងការផ្តល់ប្រាក់កម្ចីក្រៅផ្លូវការ ដែលផ្តល់សិទ្ធិអំណាចដល់ប្រជាជនគ្រប់រូបយល់ដឹង និងធ្វើការសម្រេចចិត្តក្នុងការប្រើប្រាស់ហិរញ្ញវត្ថុឱ្យបានត្រឹមត្រូវស្របតាមប្រសិទ្ធភាព។

ក្រោមការគាំទ្រពីធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន អប្សរា មេឌា ស៊ីស សមាគមនីមីត្រ ហិរញ្ញវត្ថុ សមាគមធនាគារកម្ពុជា ស៊ីប៊ីស៊ី បានសម្ពោធកម្មវិធី វិចិត្រភាព។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងដើម្បីបង្កើនចំណេះដឹង និងផ្គត់ផ្គង់និពន្ធក្នុងវិស័យហិរញ្ញវត្ថុដល់ប្រជាជនរដ្ឋឱ្យបានត្រឹមត្រូវ។

កម្មវិធីនេះធ្វើឡើងសម្របតាមយុទ្ធសាស្ត្របរិយាបន្នហិរញ្ញវត្ថុជាតិឆ្នាំ២០១៩ ដល់ ឆ្នាំ២០២៥ ដែលណែនាំដោយធនាគារជាតិនៃកម្ពុជា ហើយផ្តោតលើប្រធានបទហិរញ្ញវត្ថុសំខាន់ៗ រួមមានការគ្រប់គ្រងសាច់ប្រាក់សារៈសំខាន់នៃកម្មវិធីស្ថានធនាគារ និងហិរញ្ញវត្ថុ ចំណេះដឹងឥណទាន ការសន្សំ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ។

៦.៧ ជំនួបបុរៈកិច្ចក្នុងកម្មវិធី Business Networking



កម្មវិធីនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញ និងការផ្លាស់ប្តូរគំនិតដែលជំរុញឱ្យមានការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ។ ធនាគារប្រីង ត្រៀមខ្លួនរួចជាស្រេចដើម្បីភ្ជាប់ទំនាក់ទំនង ជាមួយអ្នកដឹកនាំនៃឧស្សាហកម្មផ្សេងៗពិភាក្សាអំពីការបង្កើតថ្មី សម្រាប់អនាគតដ៏ឆ្លាតវៃនៅក្នុងវិស័យឧស្សាហកម្មជីកជម្រ និងវិស័យធនាគារ។

៦.៨ ការបណ្តុះបណ្តាលធនធានបុគ្គលិក

នៅធនាគារប្រីង យើងជឿជាក់ថាបុគ្គលិកគ្រប់រូបមានទេពកោសល្យ ចំនុចខ្លាំង និងមានសក្តានុពល ចំពោះស្ថាប័ន។ ដូច្នេះទើបយើងបន្តវេចខ្ចប់បណ្តុះបណ្តាលនិងការអភិវឌ្ឍន៍វិជ្ជាជីវៈដល់បុគ្គលិកដើម្បីពួកគេមានការរីកចម្រើនទាំងបុគ្គលិករូបធរណីយៈ និងអាជីពការងារ។ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលសិក្ខាសាលាស្តីពីការអភិវឌ្ឍន៍នាពេលអភិវឌ្ឍន៍ភាព ជាអ្នកដឹកនាំ ដើម្បីធានាថាក្រុមការងាររបស់យើងទទួលបានការហ្វឹកហ្វឺតបានគ្រប់គ្រាន់។ ការប្តេជ្ញាចិត្តនេះមិនត្រឹមតែពង្រឹងសមត្ថភាពបុគ្គលិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញការបង្កើតថ្មីកិច្ចសហការ និងភាពជោគជ័យរយៈពេលយូរអង្វែងនៅក្នុងស្ថាប័នទាំងមូល។



៧. របាយការណ៍ក្រុមប្រឹក្សាភិបាល

ឈ្មោះរបស់អភិបាលធនាគារដែលបានបម្រើការងារក្នុងឆ្នាំហិរញ្ញវត្ថុ និងរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍នេះមានដូចខាងក្រោម៖

អ្នកឧកញ៉ា សៀ ប៊ុនធី	ប្រធានក្រុមប្រឹក្សាភិបាល
លោក អាត សុវណ្ណារា	អភិបាល
អ្នកឧកញ៉ា សៀ ជានីញ៉ែល	អភិបាល
លោក យក់ ចំរើនប៊ុន	អភិបាលឯករាជ្យ
លោក Farrugia Joseph	អភិបាលឯករាជ្យ

ទំនួលខុសត្រូវរបស់អភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលជាអ្នកទទួលខុសត្រូវដើម្បីធានាថារបាយការណ៍ហិរញ្ញវត្ថុផ្តល់នូវទិន្នន័យត្រឹមត្រូវ និងត្រឹមត្រូវអំពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាចុងកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលនៃប្រតិបត្តិការហើយនិងលំហូរសាច់ប្រាក់ធនាគារសម្រាប់កាលបរិច្ឆេទបញ្ចប់។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះអភិបាលធនាគារត្រូវឱ្យ៖

- ក អនុម័តគោលនយោបាយគណនេយ្យសមស្របទៅតាម ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិកម្ពុជា ("CIFRS") ដែលតម្រូវឱ្យមានការវិនិច្ឆ័យ និងការប៉ាន់ស្មានដោយសមហេតុផលហើយបន្ទាប់មកត្រូវអនុវត្តគោលនយោបាយទាំងនោះជាអចិន្ត្រៃយ៍
- ខ អនុវត្តតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជាប្រសិនបើមានគំណត់ស្តង់ដារទាំងនេះដែលជ្រើសរើសដល់ការបង្ហាញនូវភាពពិត និងត្រឹមត្រូវរបស់របាយការណ៍ហិរញ្ញវត្ថុគំណត់ទាំងនោះត្រូវបានបង្ហាញ និងពន្យល់អោយបានច្បាស់លាស់ និងគំណត់ចំនួនជាទឹកប្រាក់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- គ រក្សាទុកនូវកំណត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យដែលមានប្រសិទ្ធភាព
- ឃ រៀបចំរបាយការណ៍ហិរញ្ញវត្ថុផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែក្នុងករណីដែលមានការសន្មត់ថាធនាគារនឹងមិនបន្តប្រតិបត្តិការនៅអនាគតដ៏ខ្លី និង
- ង បង្កើតគោលនយោបាយទូទៅសម្រាប់ធនាគារអនុម័តរាល់ការសម្រេចចិត្ត និងសកម្មភាពទាំងឡាយរបស់ អភិបាលធនាគារដែលមានផលប៉ះពាល់ជាសារវន្តលើប្រតិបត្តិការអាជីវកម្ម និងលទ្ធផលនៃប្រតិបត្តិការរបស់ធនាគារហើយត្រូវធានាថាគោលនយោបាយ និងការសម្រេចចិត្តទាំងអស់នោះត្រូវបានឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដក្នុងរបាយការណ៍ហិរញ្ញវត្ថុ។

អភិបាលធនាគារបានធានាអះអាងថា ធនាគារបានអនុវត្តទៅតាមតម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមទស្សនៈរបស់អភិបាលរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារត្រូវបានបង្កើតឡើងស្របតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ដើម្បីផ្តល់នូវទស្សនៈពិត និងត្រឹមត្រូវ ពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ធនាគារសម្រាប់ចុងកាលបរិច្ឆេទ។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អភិបាលបានយកចិត្តទុកដាក់ទៅលើបញ្ហាដូចខាងក្រោម៖

- ក រាល់សារវន្តទាំងអស់ត្រូវទៅប្រព័ន្ធបង្កេតប្រតិបត្តិការក្នុងឆ្នាំហិរញ្ញវត្ថុត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ខ ប្រាក់បញ្ញើប្រាក់ប្រគល់សម្រាប់ការខាតបង់លើគណនីដែលត្រូវទារ និងទ្រព្យសកម្មបច្ចុប្បន្ន និងទ្រព្យអកម្ម បើចាំបាច់ត្រូវបានធ្វើឡើង។
- គ បំណុលអសារបង់ ត្រូវបានលុបចោលប្រសិនបើមាន។
- ឃ វិធីសាស្ត្រនៃការវាយតម្លៃទ្រព្យសកម្ម ឬបំណុលដែលមានស្រាប់គឺមិនខុសឆ្គងឬមិនសមរម្យ។
- ង មិនមានកាលៈទេសៈណាមួយដែលអាចដឹងពីចំនួនទឹកប្រាក់ណា ក៏ដោយដែលបានបញ្ជាក់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុដែលនាំឱ្យមានការប៉ាន់។
- ច មិនមានក្នុងចន្លោះពេលរវាងរបាយការណ៍ហិរញ្ញវត្ថុក្នុងឆ្នាំ និងកាលបរិច្ឆេទនៃរបាយការណ៍តាម ប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈមិនធម្មតា ដែលតាមទស្សនៈរបស់អភិបាល ដែលប៉ះពាល់ ដល់លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារសម្រាប់របាយការណ៍ហិរញ្ញវត្ថុ ដែលរបាយការណ៍នេះត្រូវបានធ្វើឡើង។
- ឆ លទ្ធផលនៃប្រតិបត្តិការរបស់ធនាគារក្នុងកំឡុងពេលនៃឆ្នាំហិរញ្ញវត្ថុមិនត្រូវបានទទួលរងផលប៉ះពាល់ដោយវត្តមានណាមួយ, ប្រតិបត្តិការឬព្រឹត្តិការណ៍ដែលមានបញ្ហា និងមិនធម្មតា។
- ជ គ្មានយថាហេតុវិបល្លាសផ្សេងទៀតរបស់ធនាគារបានក្លាយទៅជាប្រតិបត្តិប្បភពនឹងត្រូវបានអនុវត្តក្នុងរយៈពេល១២ខែបន្ទាប់ពីបញ្ចប់ឆ្នាំហិរញ្ញវត្ថុដែលក្នុងយោបល់របស់អភិបាល នឹងមានឬអាចប៉ះពាល់ដល់សមត្ថភាពរបស់ធនាគារត្រូវបំពេញកាតព្វកិច្ចរបស់ខ្លួននៅពេលដែលវាធ្លាក់ចុះ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់ជាមួយរបាយការណ៍នេះថាពិតជាបង្ហាញពីទិន្នន័យត្រឹមត្រូវ និង ត្រឹមត្រូវពីស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាចុងកាលបរិច្ឆេទថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយនិងលទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទបញ្ចប់ទៅតាមស្តង់ដារហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា ។
ចុះហត្ថលេខាតាងនាមក្រុមប្រឹក្សាភិបាល



អ្នកឧកញ៉ា សៀ ប៊ុនធី
ប្រធានក្រុមប្រឹក្សាភិបាល
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

៨. របាយការណ៍សវនកម្មក្រុមហ៊ុន

ការរាយការណ៍លើរបាយការណ៍ហិរញ្ញវត្ថុ ទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារប្រីដំបៅថា (“ធនាគារ”) ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍លទ្ធផលពេញលេញរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទបញ្ចប់ហើយ និងកំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុព្រមទាំងគោលនយោបាយគណនេយ្យជាសាធារណៈដែលមានចាប់ពីទំព័រទី០៩ ដល់ ទំព័រទី ៩០។

តាមទស្សនៈរបស់យើងខ្ញុំរបាយការណ៍ហិរញ្ញវត្ថុនេះបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារនាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងលទ្ធផលនៃប្រតិបត្តិការហើយ និងលំហូរសាច់ប្រាក់សម្រាប់កាលបរិច្ឆេទបញ្ចប់ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា សម្រាប់(CIFRSs)។

មូលដ្ឋាននៃទស្សនៈរបស់សវនករ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំគឺស្ថិតនៅក្រោមស្តង់ដារដែលបានចែង និងរៀបរាប់នៅក្នុងផ្នែកទទួលខុសត្រូវរបស់សវនករទៅលើរបាយការណ៍ហិរញ្ញវត្ថុ នៃរបាយការណ៍សវនកម្មរបស់ពួកយើង។ យើងជឿជាក់ថាការរៀបចំផែនការបំពេញការងារសវនកម្មដើម្បីទទួលបាននូវការធានាសមហេតុផលដើម្បីធានាអះអាងថារបាយការណ៍ហិរញ្ញវត្ថុពុំមានកំហុសឆ្គងជាសារវន្តឡើយ។

ទទួលខុសត្រូវរបស់សវនករក្នុងករណី និងក្រមសីលធម៌

យើងខ្ញុំមានភាពឯករាជ្យពីក្រុមហ៊ុនដោយអនុលោមតាមស្តង់ដារក្រមសីលធម៌អន្តរជាតិសម្រាប់ក្រមសីលធម៌អន្តរជាតិរបស់គណនេយ្យករ សម្រាប់គណនេយ្យករជំនាញ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) (IESBA Code) រួមជាមួយនឹងតម្រូវការសីលធម៌ដែលពាក់ព័ន្ធទៅនឹងសវនកម្មនៃរបាយការណ៍ហិរញ្ញវត្ថុរបស់យើង នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយយើងបានបំពេញទទួលខុសត្រូវផ្នែកសីលធម៌ផ្សេងទៀតរបស់យើងស្របតាមតម្រូវការទាំងនេះ និង IESBA។

ព័ត៌មានបន្ថែមទៅលើរបាយការណ៍ហិរញ្ញវត្ថុ និង របាយការណ៍របស់សវនករមានដូចតទៅនេះ៖

អភិបាលរបស់ធនាគារគឺជាអ្នកទទួលខុសត្រូវរាល់ព័ត៌មានដែលជាប់ពាក់ព័ន្ធជាមួយនឹងធនាគារ។ ព័ត៌មាននោះរួមបញ្ចូលទាំងរបាយការណ៍ក្រុមអភិបាលប៉ុន្តែមិនបានរួមបញ្ចូលជាមួយនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនិងរបាយការណ៍របស់សវនករឡើយ។

ការបញ្ចេញទស្សនៈរបស់ពួកយើងទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារគឺមិនបានរាប់បញ្ចូលជាមួយរបាយការណ៍ក្រុមអភិបាលឡើយហើយពួកយើងក៏មិនបញ្ចេញជាលិខិតអះអាងទៅលើការសម្រេចរបស់របាយការណ៍នោះផងដែរ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ទទួលខុសត្រូវរបស់សវនករគឺគ្រាន់តែអានពីរបាយការណ៍របស់ក្រុមអភិបាល និងពិចារណាថាតើរបាយការណ៍របស់ក្រុមអភិបាលមានភាពមិនស៊ីសង្វាក់គ្នាជាមួយ

នឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារក៏ការយល់ដឹងរបស់យើងដែលទទួលបានក្នុងកំឡុងពេលធ្វើសវនកម្មរបាយការណ៍របស់ក្រុមអភិបាល មិនមែនជាបង្ហាញពីកំហុសជាសារវន្ត។ ប្រសិនបើយោងទៅតាមការងារដែលពួកយើងបានបំពេញ ពួកយើងបានសន្និដ្ឋានថា វាមិនមានភាពមិនត្រឹមត្រូវទាក់ទងជាមួយរបាយការណ៍របស់អភិបាល យើងតម្រូវអោយរបាយការណ៍ពិតប្រាកដនេះ។ យើងមិនមានអ្វីដែលត្រូវរាយការណ៍ពីបញ្ហានេះទេ។

ទទួលខុសត្រូវរបស់អភិបាលទៅលើរបាយការណ៍ហិរញ្ញវត្ថុ

អភិបាលរបស់ធនាគារជាអ្នកទទួលខុសត្រូវចំពោះការរៀបចំ និងការបង្ហាញទិដ្ឋភាពពិតប្រាកដនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ អន្តរជាតិនៃកម្ពុជា CIFRSs ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរចំពោះប្រព័ន្ធគ្រួតពិនិត្យផ្ទៃក្នុងដែលអភិបាលធនាគារយល់ថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលពុំមានកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬការកាន់ច្រឡំ។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអភិបាលទាំងអស់ត្រូវមានការទទួលខុសត្រូវក្នុងការវាយតម្លៃសមត្ថភាពរបស់ធនាគារក្នុងការបន្តប្រតិបត្តិការការលាតត្រដាងតាមដែលអាចអនុវត្តបាន រាល់បញ្ហាដែលមានជាប់ពាក់ព័ន្ធជាមួយ និងលទ្ធភាពអាចបន្តរបស់ធនាគារដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃគណនេយ្យលុះត្រាតែអភិបាលមានចេតនាវិលាយធនាគារឬបញ្ឈប់ប្រតិបត្តិការឬមិនមានភាពពិតប្រាកដតែមានបំណងចង់បិទធនាគារ។

ទទួលខុសត្រូវរបស់សវនករក្នុងករណី

គោលបំណងរបស់យើងគឺដើម្បីទទួលបាននូវការធានាសមហេតុផលអំពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារទាំងមូលមិនមានកំហុសឆ្គងជាសារវន្តមិនថាដោយសារការក្លែងបន្លំ ឬការកាន់ច្រឡំ និងការចេញរបាយការណ៍សវនករដែលរាប់បញ្ចូលទាំងទស្សនៈរបស់យើង។ ការធានាសមហេតុផលគឺជាកម្រិតខ្ពស់នៃការធានា ប៉ុន្តែមិនធានាថាសវនកម្មដែលធ្វើឡើងស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជានឹងរកឃើញកំហុសជាសារវន្តនៅពេលកើតឡើងនោះទេ។ ការបំភាន់អាចកើតឡើងពីការក្លែងបន្លំឬកំហុសហើយត្រូវបានគេចាត់ ទុកថាជាសារវន្តប្រសិនបើជាលក្ខណៈបុគ្គលឬជាត្រួតពិនិត្យ ពួកវាអាចជះឥទ្ធិពលដល់ការសម្រេចចិត្តខាងសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដែលផ្អែកលើមូលដ្ឋាននៃរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃសវនកម្មស្របតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា យើងអនុវត្តការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យដែលមានជំនាញវិជ្ជាជីវៈក្នុងការធ្វើសវនកម្មទាំងមូល។ យើងក៏៖

ក កំណត់និងវាយតម្លៃហានិភ័យនៃភាពមិនត្រឹមត្រូវជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមិនថាដោយសារការក្លែងបន្លំ ឬកំហុស រៀបចំនិងអនុវត្តនីតិវិធីសវនកម្មឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងទទួលបានភស្តុតាងសវនកម្មដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របដើម្បីផ្តល់ជាមូលដ្ឋានសម្រាប់ទស្សនៈរបស់យើង។ ហានិភ័យដែលមិនរកឃើញកំហុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំខ្ពស់ជាងកំហុសដែលបណ្តាលមកពីកំហុសការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយោងការត្រួតពិនិត្យការលុបចោលដោយចេតនាគារ និងយោមិនពិតឬការត្រួតពិនិត្យផ្ទៃក្នុង។

ខ ទទួលបានការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង ដែលពាក់ព័ន្ធ នឹងសវនកម្មដើម្បីរៀបចំនីតិវិធីសវនកម្ម ដែលសមស្របក្នុងកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងនៃការបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់ធនាគារឡើយ។

គ វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើ និងភាពសមហេតុផលនៃការប៉ាន់ស្មាន គណនេយ្យ និងការបង្ហាញដែលពាក់ព័ន្ធដែលធ្វើឡើងដោយអ្នកគ្រប់គ្រង។

ឃ សន្និដ្ឋានលើភាពសមស្របនៃការប្រើប្រាស់របស់អភិបាលលើមូលដ្ឋាននិរន្តរភាពនៃគណនេយ្យ និងផ្អែកលើភស្តុតាង សវនកម្ម ដែលទទួលបានជាភស្តុតាងមិនច្បាស់លាស់ជាសារវន្តមានទាក់ទងនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌដែលអាចធ្វើ ឱ្យមានការសង្ស័យយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម។ ប្រសិនបើយើងសន្និដ្ឋាន ថាមានភាពមិនច្បាស់លាស់ជាសារវន្ត យើងខ្ញុំចាំបាច់ត្រូវបញ្ចូលទៅក្នុងរបាយការណ៍របស់សវនកររបស់យើង ដើម្បី ទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានហិរញ្ញវត្ថុ ឬបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា។ ការសន្និដ្ឋានរបស់យើងផ្អែកលើភស្តុតាងសវនកម្ម ដែលទទួលបាន រហូតដល់កាលបរិច្ឆេទនៃរបាយការណ៍សវនកររបស់យើង។ ទោះយ៉ាងណាព្រឹត្តិការណ៍ឬលក្ខខណ្ឌនាពេលអនាគត អាចបណ្តាលឱ្យធនាគារបញ្ឈប់និរន្តរភាពអាជីវកម្ម។

ង វាយតម្លៃការបង្ហាញនៃទម្រង់ និងខ្លឹមសារនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួមមានការលាតត្រដាង និង របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ ដែលតំណាងឱ្យប្រតិបត្តិការនិងព្រឹត្តិការណ៍មូលដ្ឋានក្នុងលក្ខណៈដែលទទួល បានការបង្ហាញដោយត្រឹមត្រូវ។

យើងបានផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ចស្តីពីបញ្ហាផ្សេងៗវិសាលភាពនិងពេលវេលាដែលបានគ្រោងទុក សម្រាប់ធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសារវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំងចំណុច ខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃ ក្នុងដែលបានរកឃើញក្នុងអំឡុងពេលសវនកម្មរបស់យើង។ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារសម្រាប់ឆ្នាំការិយបរិច្ឆេទ បញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើសវនកម្មដោយក្រុមហ៊ុនគណនេយ្យកម្ពុជាដែលមិនមែនជាអ្នកត្រួតពិនិត្យ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ទៅលើរបាយការណ៍ទាំងនេះបានផ្តល់ជាមតិយោលរបស់ដែលគ្មានបញ្ហា។

ការធ្វើសវនកម្មរបស់យើងខ្ញុំក្នុងគោលបំណងបង្ហាញពីទស្សនៈ ទៅលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងមូល ជា រូបិយប័ណ្ណ ដុល្លារអាមេរិក។ ការបំប្លែងរបាយការណ៍ហិរញ្ញវត្ថុពីដុល្លារអាមេរិកទៅជាខ្មែររៀលដោយប្រើអត្រាប៊ិច និង អត្រា មធ្យមនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ បានបង្ហាញឡើងក្នុងគោលបំណងវិភាគបន្ថែមហើយមិនមែនជាផ្នែកសំខាន់ នៃ មូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុនោះទេ។ ការបំប្លែងនេះមិនត្រូវបានធ្វើសវនកម្មទៅតាមនីតិវិធីដែលបានអនុវត្តទៅលើ របាយការណ៍ហិរញ្ញវត្ថុនោះទេហេតុដូច្នេះយើងខ្ញុំមិនបានបញ្ចេញទស្សនៈណាមួយទៅលើការបំប្លែងនេះឡើយ។

Crowe (KH) Co., Ltd
ក្រុមហ៊ុនស្នងការគណនេយ្យកម្ពុជានាញ



លោក Onn Kien Hoe
អភិបាល
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤

៥. របាយការណ៍ហិរញ្ញវត្ថុ

១. របាយការណ៍ស្ថានភាពហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

ទ្រព្យសកម្ម	សម្គាល់	ដុល្លារអាមេរិក		ខ្មែររៀល	
		២០២៤	២០២៣	២០២៤	២០២៣
សាច់ប្រាក់ក្នុងដៃ	៥	១១,៧១៣,៧៨០	១៦,១០៧,៣៧៧	៤៧,១៤៧,៩៦៤	៦៥,៧៩៥,៦៣៥
ប្រាក់បញ្ញើ និងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា	៦	៣០,៦៣០,៣៤៨	១០,៤៦៩,៨៨៩	១២៣,២៨៧,១៥០	៤២,៧៦៩,៤៩៧
ប្រាក់បញ្ញើ និងប្រាក់តម្កល់ នៅធនាគារផ្សេងៗ	៧	៧២,៥៥៥,៥៤០	២១,២៥០,៦៦៦	២៩២,០៣៦,០៤៧	៨៦,៨០៨,៩៧១
ប្រាក់កម្ចី និងប្រព្រឹត្តិទាន	៨	៨៩,៩៣១,៩៨៧	៤៩,៨២៩,៣៤៦	៣៦១,៩៧៦,២៨៩	២០៣,៥៥២,៨៧៨
ទ្រព្យសកម្មផ្សេងៗ	៩	១,២៥១,០៤៧	៤៧៤,១៣៣	៥,០៣៥,៤៦៤	១,៩៣៦,៨៣៥
សិទ្ធក្នុងការប្រើប្រាស់ទ្រព្យ ("ROU")	១០	៦៥២,៧៨១	៧២០,២៣៧	២,៦២៧,៤៤៤	២,៩៤២,១៦៨
គ្រឿងបរិក្ខារ	១១	៤,៨៧៧,៥៦៥	៣,៨៣០,៧៧៩	១៩,៦៣២,២០០	១៩,៦៤៨,៧៣៣
ទ្រព្យរូបិយ	១២	១,៦៦០,០៥៦	១,៨០៤,៩២៥	៦,៦៨១,៧២៥	៧,៣៧៣,១១៩
ពន្ធពន្យារជាទ្រព្យសកម្ម	២៤(ក)	-	១៤,៣៩៨	-	៥៨,៨១៦
ទ្រព្យសកម្មសរុប		២១៣,២៧៣,១០៤	១០៤,៥០១,៧៥០	៨៥៨,៤២៤,២៤៣	៤២៦,៨៨៩,៦៥២

បំណុល និង មូលធន

បំណុល					
បំណុលផ្សេងៗ	១៣	២,០៤៧,២៨០	១,៣៥៦,៦៥៦	៨,២៤០,៣០៣	៥,៥៤១,៩៣៩
ប្រាក់បញ្ញើរបស់អតិថិជន	១៤	១៣៣,២៣១,៣៤០	២៧,១៨៩,៦៧០	៥៣៦,២៥៦,១៤៨	១១១,០៦៩,៨០២
បំណុលរង	១៥	៥,០០០,០០០	-	២០,១២៥,០០០	-
បំណុលភតិសន្យា	១០	៧៧៧,៥៥៤	៨១១,៦១៩	៣,១២៩,៨១៦	៣,៣១៥,៤៦៤
បំណុលសរុប		១៤១,០៥៦,២១៤	២៩,៣៨៧,៥៤៥	៥៦៧,៧៥១,២៦៣	១១៩,៩២៧,២០៥
មូលធន					
ដើមទុន	១៦	៧៥,០០០,០០០	៧៥,០០០,០០០	៣០៤,៧១០,០០០	៣០៤,៧១០,០០០
ទុនបម្រុងបទបញ្ញតិ	១៧	៥,៦៤៤,៤៥៥	៨០៥,១២១	២២,៩៨០,០០២	៣,២៧៩,០៧៣
ប្រាក់ខាតបង្គរ		(៨,៤២៧,៥៦៥)	(៦៦១,៣១៦)	(៣៤,៣៤៦,៣៦៥)	(២,៧២៩,៩៧១)
លំដាប់ពីអត្រាប្តូរប្រាក់		-	-	(២,៦៧០,៦៥៤)	១,៧០៣,៣៤៥
មូលធនសរុប		៧២,២១៦,៨៩០	៧៩,១៤៣,៨០៥	២៩០,៦៧២,៩៨៣	៣០៦,៩៦២,៤៤៧
បំណុល និង មូលធនសរុប		២១៣,២៧៣,១០៤	១០៤,៥៣១,៣៥០	៨៥៨,៤២៤,២៤៦	៤២៦,៨៨៩,៦៥២

២. របាយការណ៍ចំណេញ ឬខាត និងចំណូលសង្កេតឡើងៗសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

សម្គាល់	ដុល្លារអាមេរិក		ខ្មែរពាន់រៀល	
	២០២៤	២០២៣	២០២៤	២០២៣
ចំណូលពីការប្រាក់	១៨	៨,៧១៥,៣៥៣	៤,១៤៥,៦៥៣	៣៥,៤៨០,២០៣
ចំណាយលើការប្រាក់	១៩	(៤,៥៨៧,៥២៣)	(៧៦២,៨៨១)	(១៨,៦៧៥,៨០៥)
ចំណូលលើការប្រាក់សុទ្ធ		៤,១២៧,៨៣០	៣,៣៨២,៧៧២	១៦,៨០៤,៣៩៨
ចំណូលប្រតិបត្តិការផ្សេងៗ	២០	១៤៧,០៦៦	៥៧,១៣៣	៥៩៨,៧០៦
ចំណូលសុទ្ធ		៤,២៧៤,៨៩៦	៣,៤៣៩,៩០៥	១៧,៤០៣,១០៤
ចំណាយបុគ្គលិក	២១	(៣,២៤៣,៦៩៦)	(២,២០០,៩០៩)	(១៣,២០៤,០៨៥)
រំលស់	២២	(១,១២១,៣៦៨)	(៥៣៣,៣៥៩)	(៤,៥៦៥,០៩១)
ចំណាយរដ្ឋបាល និង ចំណាយផ្សេងៗ	២៣	(២,០៩៤,២៤៨)	(១,៤៣៧,៩៨៥)	(៨,៥២៥,៦៨៣)
ខាតពីប្រតិបត្តិការណ៍មុន ការខាតបង់ឱនភាព		(២,១៨៤,៤១៦)	(៧៣២,៣៤៨)	(៨,៨៩២,៧៥៥)
ចំណាយឥណទាន រំពឹងទុក("ECL")	៨	(៦២៧,៤៧១)	(៤២១,៧១៤)	(២,៥៥៥,៤៣៤)
ខាតមុនបង់ពន្ធ		(២,៨១១,៨៨៧)	(១,១៨៤,០៦៦)	(១១,៤៤៧,១៨៩)
ពន្ធលើប្រាក់ចំណេញ	២៤(ខ)	(១១៥,០២៨)	(១០៧,៤៨១)	(៤៦៩,២៧៩)
ខាតបន្ទាប់ពីបង់ពន្ធ		(២,៩២៦,៩១៥)	(១,២៩១,៥៤៧)	(១១,៩១៦,៤៦៨)
ចំណូលផ្សេងៗទៀត		-	-	៣៧៤,៤៦១
សរុបចំណាយក្នុងឆ្នាំ		(២,៩២៦,៩១៥)	(១,២៩១,៥៤៧)	(១១,៥៤១,០០៧)
		(២,៩២៦,៩១៥)	(១,២៩១,៥៤៧)	(១១,៥៤១,០០៧)

៣. របាយការណ៍ប្រែប្រួលមូលធនសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

សម្គាល់	ដើមទុន	ទុនបម្រុងបទបញ្ញត្តិ	ខាតបង់	ប្រែប្រួល អត្រាប្រាក់	សរុប
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សមតុល្យនៅថ្ងៃទី១ ខែមករា ឆ្នាំ ២០២៤	៧៥,០០០,០០០	៣០៤,៧១០,០០០	៣០៤,៧១០,០០០	៣០៤,៧១០,០០០	៧៥,០០០,០០០
ខាតក្នុងឆ្នាំ	-	-	-	-	-
ចំណាយផ្សេងៗទៀត	-	-	-	-	-
សរុបខាតផ្សេងៗ	-	-	-	-	-
ប្រតិបត្តិការជាមួយនិងម្ចាស់ភាគហ៊ុន	-	-	-	-	-
ផ្ទេរទៅទុនបម្រុងបទបញ្ញត្តិ តំណាងឱ្យ ប្រតិបត្តិការសរុបជាមួយម្ចាស់ភាគហ៊ុន	-	(២៦២,៣៦៧)	(១,០៧៨,៣២៤)	(១,០៧៨,៣២៤)	-
ថ្ងៃទី ៣១.១២.២០២៣/៣១.១.២០២៤	៧៥,០០០,០០០	៣០៤,៧១០,០០០	៣០៤,៧១០,០០០	៣០៤,៧១០,០០០	៧៥,០០០,០០០
ខាតក្នុងឆ្នាំ	-	-	-	-	-
ចំណាយផ្សេងៗទៀត	-	-	-	-	-
សរុបខាតផ្សេងៗ	-	-	-	-	-
ប្រតិបត្តិការជាមួយនិងម្ចាស់ភាគហ៊ុន	-	-	-	-	-
ផ្ទេរទៅទុនបម្រុងបទបញ្ញត្តិ តំណាងឱ្យ ប្រតិបត្តិការសរុបជាមួយម្ចាស់ភាគហ៊ុន	-	-	-	-	-
ថ្ងៃទី៣១.១២.២០២៤	៧៥,០០០,០០០	៣០៤,៧១០,០០០	៣០៤,៧១០,០០០	៣០៤,៧១០,០០០	៧៥,០០០,០០០

៤. របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

សម្គាល់	ដុល្លារអាមេរិក		ខ្មែរពាន់រៀល	
	២០២៤	២០២៣	២០២៤	២០២៣
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ				
ខាតមុនបង់ពន្ធ	(២,៨១១,៨៨៧)	(១,១៥៤,០៦២)	(១១,៤៨៧,១៨៩)	(៤,៧៤៣,១៩៣)
និយ័តភាព៖				
ឱនភាពលើប្រាក់កម្ចី និងបុរេប្រទាន ០៨	៦២៧,៤៧១	៤២១,៧១៤	២,៥៥៤,៤៣៤	១,៧៣៣,២៤៥
រំលស់សិទ្ធក្នុងការប្រើប្រាស់ទ្រព្យ ("ROU") ១០	២២០,៤៧២	១៨៦,១៣១	៨៩៧,៥៤៣	៧៦៤,៩៩៨
រំលស់លើគ្រឿងបរិក្ខារ ១១	៦២១,១១៣	២៦៩,៣១៤	២,៥២៨,៥៥១	១,១០៦,៨៨១
រំលស់លើទ្រព្យអរូបី ១២	២៧៩,៧៨៣	៧៧,៩១៤	១,១៣៨,៩៩៧	៣២០,២២៧
ចំណាយការប្រាក់ ១៩	៤,៥៨៧,៥២៣	៧៦២,៨៨១	១៨,៦៧៥,៨០៥	៣,១៣៥,៤៤១
ការលុបចោលលើគ្រឿងបរិក្ខារ ១១	២៩,៥៨៤	៦,៨៤២	១២០,៤៣៦	២៨,១២១
ចំណេញមុនបម្រែបម្រួលទុនបង្វិលការកើនឡើងនិងការថយចុះនៃ៖	៣,៥៥៤,០៥៩	៥៧០,៧៣៤	១៤,៤៦៨,៥៧៧	២,៣៤៥,៧២០
ប្រាក់បញ្ញើតាមត្បូងនៅធនាគារជាតិ	(៧,៥៧១,២៦១)	(២,២៤៧,៨២៦)	(៣០,៤៧៤,៣២៦)	(៩,១៨២,៣៦៩)
ប្រាក់កម្ចី និងបុរេប្រទាន	(៤០,៧៣០,១១២)	(២២,៩០២,៣៣៣)	(១៦៣,៩៣៨,៧០១)	(៩៣,៥៥៦,០៣០)
ទ្រព្យសកម្មផ្សេងៗ	(៧៦៩,៣៣០)	(៣២៦,៦៣៧)	(៣,០៩៦,៥៥៣)	(១,៣៣៤,៣១៣)
ប្រាក់បញ្ញើរបស់អតិថិជន	១០៦,០៤១,៦៧០	២៧,១៨៩,៦៧០	៤២៦,៨១៧,៧២១	១១១,០៦៩,៨០១
បំណុលផ្សេងៗ	៦៩០,៦២៤	១,០០៦,១៨៩	២,៧៧៩,៧៦២	៤,១១០,២៨១
សាច់ប្រាក់ដែលត្រូវបានពិសកម្មភាពប្រតិបត្តិការ	៦១,២១៥,៦៥០	៣,២៨៩,៧៩៧	២៤៦,៥៥៦,៤៨០	១៣,៤៥៣,០៩០
ការប្រាក់ត្រូវបង់	(៤,៤៤៤,៥៩២)	(១០០,៩៨១)	(១៨,០៩៣,៩៣៤)	(៤១៥,០៣៣)
ពន្ធលើប្រាក់ចំណេញដែលបានបង់	(១០០,៦៣០)	(៦២៨,៩២៣)	(៤០៩,៦៦៥)	(២,៥៨៨,៨៧៤)
សាច់ប្រាក់ដែលត្រូវបានពិសកម្មភាពប្រតិបត្តិការសុទ្ធ	៥៦,៦៧០,៤២៨	២,៥៥៩,៨៩៣	២២៨,០៥២,៨៨១	១០,៥៥៣,១៨៣

៥. របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (តម្លៃប៉ាន់ស្មាន)

សម្គាល់	ដុល្លារអាមេរិក		ខ្មែរពាន់រៀល	
	២០២៤	២០២៣	២០២៤	២០២៣
លំហូរសាច់ប្រាក់សម្រាប់សកម្មភាពវិនិយោគ				
ការទិញគ្រឿងបរិក្ខារ ១១	(១,៦៩៧,៤៨៣)	(២,៥២១,៨៨៧)	(៦,៨៣២,៣៦៩)	(១០,៣០១,៩០៨)
ការទិញទ្រព្យអរូបីការដកប្រាក់/ (ការដាក់) នៃប្រាក់បញ្ញើមាន ១២	(១៣៤,៩១៤)	(៧៩៧,៤១០)	(៥៤៣,០២៩)	(៣,០៩៤,០២០)
កាលកំណត់ដែលមានរយៈពេលលើសពីបីខែ	៦៦,៦១៤	(៥,៥៨៧,៩៨០)	២៦៨,១២១	(២២,៦៦៣,៤៩៨)
សាច់ប្រាក់សុទ្ធដែលត្រូវសម្រាប់សកម្មភាពវិនិយោគ	(១,៧៦៥,៧៨៣)	(៨,៩០៦,២៧៧)	(៧,១០៧,២៧៧)	(៣៦,០៥៩,៤២៦)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន				
អនុបំណុល	៥,០០០,០០០	-	២០,១២៥,០០០	-
ការសងបំណុលកតិសន្យា ១០	(៣២៩,៩៧២)	(២៧២,៧៧៨)	(១,៣៤៣,៣១៦)	(១,១២១,១២០)
លំហូរសាច់ប្រាក់សុទ្ធពី/ (សម្រាប់) សកម្មភាពហិរញ្ញប្បទាន	៤,៦៧០,០២៨	(២៧២,៧៧៨)	១៨,៧៨១,៦៨៤	(១,១២១,១២០)
ការកើនឡើង/(ថយចុះ) នៃសាច់ប្រាក់សុទ្ធ	៥៩,៥៧៤,៦៧៣	(៦,៥៨០,១៦២)	២៣៩,៣២៧,២៨៨	(២៦,៧២៧,៣៦៣)
សាច់ប្រាក់នៅដើមការិយបរិច្ឆេទក្នុងឆ្នាំ	២២,១៧៧,៩០៧	២៨,៧១៨,០៦៩	៩០,៥៥៦,៧៩១	១១៨,២៣២,២៩០
ផលប៉ះពាល់នៃបម្រែបម្រួលអត្រាប្តូរប្រាក់	-	-	(១,២៦៩,៩០៦)	(៩០៨,១៧៦)
សាច់ប្រាក់ចុងគ្រា	៨១,៧៥២,៥៨០	២២,១៣៧,៩០៧	៣២៩,០៤៤,១៣៣	៩០,៥៥៦,៧៩១

៦. កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

គោលនយោបាយរបស់ធនាគារទាក់ទងនឹងសកម្មភាពសំខាន់ៗនៃធនាគារមានដូចខាងក្រោម៖

(ក) ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការគឺជាហានិភ័យនៃការបាត់បង់ដោយផ្ទាល់ឬដោយប្រយោលដែលកើតឡើងពីដំណើរការផ្ទៃក្នុងមិនគ្រប់គ្រាន់ ឬធនប្រហែសរបស់បុគ្គលិក បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធ និងព័ត៌មានខាងក្រៅផងដែរក្រៅពីហានិភ័យទាំងនេះ ហានិភ័យឥណទានទីផ្សារ និងសាច់ប្រាក់ងាយស្រួលក៏ជាកត្តាដែលកើតឡើងពីតម្រូវការច្បាប់ និងបទប្បញ្ញត្តិ និងស្តង់ដារដែលទទួលយកជាទូទៅនៃការអនុវត្តរបស់ធនាគារ ។

ការខាតបង់លើហានិភ័យប្រតិបត្តិការត្រូវបានគ្រប់គ្រងតាមរយៈដំណើរការគ្រប់គ្រងហានិភ័យប្រតិបត្តិការដែលបានបង្កើតឡើង ដើម្បីត្រួតពិនិត្យ និងការធ្វើរបាយការណ៍ អាជីវកម្មឱ្យបានត្រឹមត្រូវដោយអង្គភាពគ្រប់គ្រង និងជំនួយការដែលឯករាជ្យពីអង្គភាពអាជីវកម្ម និងការត្រួតពិនិត្យដែលផ្តល់ដោយថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារ។

ការគ្រប់គ្រងហានិភ័យប្រតិបត្តិការរបស់ធនាគារត្រូវបានបង្កើតឡើងសម្រាប់ទីផ្សារ និងគោលនយោបាយរបស់ធនាគារ។ គោលនយោបាយនិងវិធានការណ៍ត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្តមានការបង្កើតអាជ្ញាធរចុះហត្ថលេខាកំណត់និយមន័យនៃប្រព័ន្ធត្រួតពិនិត្យនីតិវិធីត្រួតពិនិត្យ រៀបចំឯកសារ អនុលោមតាមបទប្បញ្ញត្តិ និងតម្រូវការផ្នែកច្បាប់ផ្សេងទៀត។

(ខ) ហានិភ័យឥណទាន

ហានិភ័យឥណទានគឺជាការបាត់បង់សក្តានុពលនៃប្រាក់ចំណូល និងការខាតបង់ប្រាក់ដើមក្នុងទម្រង់នៃសំវិធានធនជាក់លាក់ ដែលជាលទ្ធផលនៃការមិនសងរបស់អ្នកខ្ចីឬដៃគូរតាមរយៈសកម្មភាពផ្តល់ប្រាក់កម្ចី និងវិនិយោគ។

កត្តាចម្បងចំពោះហានិភ័យឥណទានកើតឡើងតាមរយៈប្រាក់កម្ចីរបស់ខ្លួនដែលផ្តល់អោយអតិថិជន។ ចំនួនហានិភ័យឥណទាននៅក្នុងបញ្ហានេះត្រូវបានបង្ហាញដោយតម្លៃយោង នៃទ្រព្យសកម្មនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ សកម្មភាពផ្តល់ប្រាក់កម្ចីត្រូវបានដឹកនាំដោយគោលការណ៍ឥណទានរបស់ធនាគារដើម្បីធានាថាគោលបំណងរួមនៅក្នុងការផ្តល់ប្រាក់កម្ចីត្រូវបានសម្រេច។ ឧទាហរណ៍អតិថិជនមានលទ្ធភាព និងទ្រព្យសងដូច្នេះហានិភ័យឥណទានត្រូវបានថយចុះ។ គោលការណ៍ឥណទានកត់ត្រាគោលការណ៍ប្រាក់កម្ចីត្រូវបានបញ្ជាក់ និងដំណើរការអនុវត្តឥណទាននិងនីតិវិធីដែលត្រូវបានអនុវត្តដើម្បីធានាបាននូវការអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា។ ធនាគាររក្សាទ្រព្យបញ្ចាំសម្រាប់ប្រាក់កម្ចីដែលផ្តល់អោយអតិថិជនក្នុងទម្រង់ជាផលប្រយោជន៍បញ្ចាំលើទ្រព្យសម្បត្តិ និងការធានា។ ការប៉ាន់ប្រមាណតម្លៃសមស្របគឺផ្អែកលើការវាយតម្លៃនៃទ្រព្យបញ្ចាំ ដែលត្រូវបានវាយតម្លៃនៅពេលខ្ចីហើយជាទូទៅមិនត្រូវបានធ្វើបច្ចុប្បន្នភាពឡើយ លើកលែងតែពេលដែលប្រាក់កម្ចីត្រូវបានវាយតម្លៃថាជាកម្ចីជាប់សង្ស័យ។

គោលនយោបាយគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ(តពីទំព័រមុន)

(ខ) ហានិភ័យឥណទាន (តពីទំព័រមុន)

(១) ការវាស់វែងហានិភ័យឥណទាន

ការព្យាករណ៍នៃការខកខានសង វិគ្គានលទ្ធភាពសងបំណុលរបស់អ្នកខ្ចីក្រោមវិធីសាស្ត្របីដំណាក់កាលរបស់ CIFRS៩ គឺត្រូវកត់សម្គាល់លើរយៈពេលសងជាមួយនឹងកាលវិភាគសងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានការកើនឡើងគួរឱ្យកត់សម្គាល់នៃហានិភ័យឥណទានចាប់តាំងពីដើមដំបូងឬអន់ថយឥណទានដូចកាលបរិច្ឆេទចុះបញ្ជី។ ឧបករណ៍ហិរញ្ញវត្ថុដែលគួរឱ្យកត់សម្គាល់នៅក្នុងហានិភ័យឥណទានត្រូវបានទទួលស្គាល់ជាមួយនឹងការបាត់បង់លទ្ធភាព សងក្នុងរយៈពេល ១២ខែ។

នៅក្រោមវិធីសាស្ត្របីដំណាក់កាលឧបករណ៍ហិរញ្ញវត្ថុត្រូវបានប្រមូលទុកជាបីដំណាក់កាលដោយផ្អែកលើចលនាទាក់ទងនៅក្នុងហានិភ័យឥណទាន។

- ដំណាក់កាលទី១ រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុដែលមិនមានការកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់ដំបូង ការកើនឡើងឬការថយចុះឥណទានកាលបរិច្ឆេទរបាយការណ៍។ ចំពោះទ្រព្យទាំងនេះនឹងត្រូវបានទទួលស្គាល់ជាហានិភ័យឥណទានក្នុងករណីមានការខកខានសង វិគ្គានលទ្ធភាពសងឥណទានក្នុង រយៈពេល១២ ខែ ។
- ដំណាក់កាលទី២ ការទទួលស្គាល់ចាប់តាំងពីមានការសញ្ញាណកើនឡើងគួរឱ្យកត់សម្គាល់លើហានិភ័យឥណទានរួមបញ្ចូលទាំងកស្មតាងដែលបញ្ជាក់ពីការចុះខ្សោយនៃលទ្ធភាពសង។ ចំពោះទ្រព្យទាំងនេះ រយៈពេលនៃការបាត់បង់រំពឹងទុកត្រូវបានទទួលស្គាល់។
- ដំណាក់កាលទី៣ រាប់បញ្ចូលទាំងឧបករណ៍ហិរញ្ញវត្ថុដែលមានកស្មតាងបញ្ជាក់ពីការចុះខ្សោយនៅកាលបរិច្ឆេទនៃការរាយការណ៍។ ចំពោះទ្រព្យទាំងនេះឥណទានរយៈពេលនៃការបាត់បង់រំពឹងទុកត្រូវបានទទួលស្គាល់។
- ទ្រព្យដែលមានការថយចុះឥណទានត្រូវបានទទួលស្គាល់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ចំណាយឥណទានរំពឹងទុកតែងតែ ត្រូវបានវាស់វែងតាមមូលដ្ឋានអាយុកាលពេញមួយជីវិតរបស់វា (ដំណាក់កាលទី ៣)។ ការវិនិច្ឆ័យ និងការសន្មតសំខាន់ៗ ដែលធនាគារបានអនុវត្តក្នុងការដោះស្រាយតម្រូវការស្តង់ដារលើការវាស់វែងប្រាក់ឧបត្ថម្ភគឺ៖

(១) ការកើនឡើងនូវហានិភ័យឥណទាន (“ SICR”)

ការវាយតម្លៃលើSICRគឺជាការវិភាគពហុមុខងារនិងរូបផ្នែកលើព័ត៌មានលាយបញ្ចូលគ្នារវាងបរិមាណនិងឫតុណ្ហភាព។ ដើម្បីកំណត់ថាតើហានិភ័យនៃប្រាក់កម្ចីដែលខូចមានការកើនឡើងគួរឱ្យកត់សម្គាល់ដោយគិតចាប់តាំងពីការទទួលស្គាល់ដំបូងដែររឺទេគេត្រូវប្រៀបធៀបរវាងហានិភ័យបច្ចុប្បន្ននៃប្រាក់កម្ចីដែលខូចនៅកាលបរិច្ឆេទនៃរបាយការណ៍ជាមួយ និងហានិភ័យនៃការកម្ចីដែលខូចនៅពេលដែលទទួលស្គាល់ដំបូង។

(២) និយមន័យនៃការថយចុះឥណទាន

ប្រាក់កម្ចី និងបុរេប្រទាន

ធនាគារចាត់ថ្នាក់ឥណទាននិងបុរេប្រទានដែលអន់ថយនៅពេលដែលត្រូវតាមលក្ខណៈវិនិច្ឆ័យមួយ ឬច្រើនដូចតទៅនេះ៖

- ប្រាក់ដើមប្រាក់ប្រាក់កម្ចីទាំងប្រាក់ដើម និងការប្រាក់បានផុតកំណត់ក្នុងរយៈពេលច្រើនជាង ៣ខែសម្រាប់ប្រាក់កម្ចីរយៈពេលខ្លី និងរយៈពេល ១ឆ្នាំសម្រាប់ប្រាក់កម្ចីរយៈពេលវែង ។
- ប្រាក់កម្ចីត្រូវបានបង្ខំឱ្យថយចុះ ដោយសារហេតុផលផ្សេងៗដូចជាការក្ស័យធន ។
- ប្រាក់កម្ចីត្រូវបានចាត់ថ្នាក់ជាការខាតបង់តាមតម្រូវការរបស់ធនាគារជាតិនៃកម្ពុជា។

(៣) និយមន័យនៃការខកខានទូទាត់សង

ប្រាក់កម្ចី និងបុរេប្រទាន

ធនាគារកំណត់ថាខកខានទូទាត់សងនៅពេលដែលវាមានលក្ខណៈវិនិច្ឆ័យ មួយឬច្រើនដូចខាងក្រោម៖

- ឥណទានអន់ថយ
- លុបចោល

(៤) ការវាស់ស្ទង់ ECL - ធាតុចូលការសន្មតនិងបច្ចេកទេសប៉ាន់ស្មាន

ECLត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានរយៈពេល១២ខែឬក៏អាយុកាលពេញមួយជីវិតអាស្រ័យលើការកើនឡើងនូវហានិភ័យឥណទានបានកើតឡើងតាំងពីការទទួលស្គាល់ដំបូងឬថាតើទ្រព្យនោះត្រូវបានចាត់ទុកថាជាឥណទានចុះខ្សោយ។ អាយុកាល១២ខែឬអាយុកាលពេញមួយជីវិតនេះត្រូវបានកំណត់ដោយផ្អែកលើការវាយតម្លៃហានិភ័យដែលបានកើតឡើងសម្រាប់សេណារីយ៉ូនីមួយៗ។ ECLអាចត្រូវបានវាយតម្លៃនិងវាស់វែងដោយផ្អែកលើមូលដ្ឋានសមូហភាពឬបុគ្គល ។

ចំពោះការវាយតម្លៃសមូហភាពECLត្រូវបានកំណត់ដោយការប៉ាន់ប្រមាណលទ្ធភាពនៃប្រូបាប៊ីលីតេនៃការខកខានទូទាត់សង (Probabilities Default ("PD") ការខាតបង់ពីការខកខានទូទាត់សង (Loss Given Default ("LGD") និងផលប៉ះពាល់ពីការខកខានទូទាត់សង (Exposure At Default ("EAD")) សម្រាប់ខែអនាគតនីមួយៗនិងសម្រាប់បុគ្គលម្នាក់ៗឬជាក្រុម។ សមាសធាតុទាំងបីត្រូវបានគុណបញ្ចូលគ្នាដើម្បីគណនា ECL សម្រាប់ខែអនាគតនីមួយៗ ហើយបន្ទាប់មក discounted ទៅកាលបរិច្ឆេទរាយការណ៍រួចហើយបូកសរុបចូលគ្នា។ អត្រាបញ្ចុះតម្លៃដែលត្រូវបានប្រើក្នុងការគណនាECL គឺជាអត្រាការប្រាក់មានប្រសិទ្ធភាពដើមប្រហាក់ប្រហែល ។

សម្រាប់ការវាយតម្លៃបុគ្គលប្រាក់ឧបត្ថម្ភ ECL ត្រូវបានកំណត់ដោយការប្រៀបធៀបភាពលេចធ្លោជាមួយនឹងតម្លៃបុគ្គលប្រាក់ដែលរំពឹងថានឹងទទួលបានពីអ្នកខ្ចី ។

ប្រូបាប៊ីលីតេនៃការខកខានទូទាត់សង

PDបង្ហាញពីលទ្ធភាពរបស់អ្នកខ្ចីនឹងមិនអាចបំពេញកាតព្វកិច្ចបញ្ញត្តិរបស់ខ្លួនក្នុងរយៈពេល១២ខែ ឬបន្ទាប់(១២ ខែ PD) ឬរយៈពេលមួយជីវិតដែលនៅសល់ (កាតព្វកិច្ចពេញមួយ PD)។ PD ត្រូវបានយកមកពឹងផ្អែកលើវិធីសាស្ត្រគំរូដែលការវិភាគស្ថិតិនិងការវិនិច្ឆ័យអ្នកខ្ចីជាធម្មតា ត្រូវបានអនុវត្តដើម្បីកំណត់ព្រំដែននិរន្តរ៍ដែលទាក់ទងនឹងភាពមិនប្រក្រតីនៃប្រវត្តិនៃការខកខានទូទាត់សងដែលបានអង្កេត។ គំរូនេះពឹងផ្អែកលើលទ្ធភាពហានិភ័យ និងការជាប់ទាក់ទងរបស់វាជាមួយនឹងភាពមិនប្រក្រតីនៃប្រវត្តិ នៃការខកខានទូទាត់សងដែលបានអង្កេតដើម្បីព្យាករណ៍ PD រយៈពេល ១២ខែ។ PD ត្រូវបានបង្កើតឡើងដោយប្រើអថេរសេដ្ឋកិច្ចម៉ាក្រូដែលបានព្យាករណ៍ (MEV) ជាមួយនឹងការប្រើប្រូបាប៊ីលីតេនៃការរស់រានរហូតដល់អាយុកាលកំណត់នៃប្រាក់កម្ចី។

ផលប៉ះពាល់ពីការខកខានទូទាត់សង

EADគឺជាចំនួនទឹកប្រាក់សរុបដែលធនាគារត្រូវបានប៉ះពាល់នៅពេលដែលអ្នកខ្ចីខកខានទូទាត់សង។ EADs ដែលមានរយៈពេល១២ ខែ និងពេញមួយជីវិតត្រូវបានកំណត់ដោយផ្អែកលើទម្រង់បង់ប្រាក់ដែលរំពឹងទុក។ ចំពោះការរំលោភនិងប្រាក់កម្ចីសងវិញនេះផ្អែកលើការសងតាមកិច្ចសន្យាដែលជំពាក់ក្នុងរយៈពេលខ្លី១២ខែ ឬ កាលកំណត់ដែលនៅសល់។

ការខាតបង់ពីការខកខានទូទាត់សង

LGDកំណត់ឱ្យការរំពឹងទុករបស់ធនាគារអំពីសាលភាពនៃការខាតបង់លើការប៉ះពាល់ពីការខកខានទូទាត់សង។ LGD ប្រែប្រួលទៅតាមប្រភេទនៃដៃគូកម្ចី និងអតីតភាពនៃការទាមទារសំណងនិងលទ្ធភាពនៃការដាក់បញ្ចាំ ឬការគាំទ្រឥណទានផ្សេងទៀត។ LGD ត្រូវបានបង្ហាញជាការខាតបង់ភាគរយក្នុងមួយ ឯកតានៃការប៉ះពាល់នៅពេលមានបញ្ហា។ LGD ដែលមានរយៈពេល១២ខែ និងពេញមួយជីវិតត្រូវបានកំណត់ដោយផ្អែកលើកត្តាដែលផ្សេងៗដូចជាលទ្ធភាពឡើងវិញដែលបានឡើងក្រោយការខកខានទូទាត់សង។ ទាំងនេះខុសគ្នាតាមប្រភេទផលិតផល។

- ចំពោះផលិតផលដែលបានធានា នេះផ្អែកទៅលើប្រភេទវត្ថុបញ្ចាំនិងតម្លៃវត្ថុបញ្ចាំដែលបានគ្រោងទុក ការបញ្ចុះតម្លៃជាប្រវត្តិសាស្ត្រចំពោះតម្លៃទីផ្សារ/តម្លៃ តាមសៀវភៅដោយសារការលក់បង្ខំដើម្បីយកមកវិញនូវការស្តារតម្លៃឡើងវិញ។
- ចំពោះផលិតផលដែលមិនមានសុវត្ថិភាព LGD ជាធម្មតាត្រូវបានកំណត់នៅកម្រិតផលិតផលដោយសារតែភាពខុសគ្នាតិចតួចនៃប្រាក់ចំណេញដែលទទួលបានតាមរយៈអ្នកខ្ចីផ្សេងៗគ្នា។ LGD ត្រូវបានផ្ទេរផលិតផលដោយយុទ្ធសាស្ត្រប្រមូលប្រាក់ ដោយរួមទាំងការលក់បំណុលដែលបានចុះកិច្ចសន្យានិងតម្លៃ ។

ការសន្មតដែលទាក់ទងនឹងការគណនា ECL ត្រូវបាន ត្រួតពិនិត្យនិងពិនិត្យឡើងវិញជាទៀងទាត់។ មិនមានការផ្លាស់ប្តូរបច្ចេកទេសប៉ាន់ស្មានឬការសន្មតសំខាន់ៗដែលបានធ្វើឡើង ក្នុងកំឡុងពេលរាយការណ៍នោះទេ។

(៥) ការដាក់ជាក្រុមនៃការប៉ះពាល់សម្រាប់ ECL ត្រូវបានវាស់វែងដោយផ្អែកលើមូលដ្ឋានសមូហភាព

ចំពោះបទប្បញ្ញត្តិនៃការបាត់បង់ឥណទាន រំពឹងទុកដែលយកគំរូតាមសមូហភាពការដាក់ជាក្រុមត្រូវបានអនុវត្តដោយផ្អែកលើលក្ខណៈហានិភ័យរួមដូចជាការបង្ហាញហានិភ័យនៅក្នុងក្រុមតែមួយ។ ក្នុងការចាត់ជាក្រុមនេះត្រូវតែមានព័ត៌មានគ្រប់គ្រាន់សម្រាប់ក្រុម ដែលអាចជឿជាក់បានតាមស្ថិតិ។ នៅពេលដែល មិនមានព័ត៌មានគ្រប់គ្រាន់ខាងធនាគារត្រូវពិចារណាលើការ បន្ថែមទិន្នន័យទាំងក្នុង និងដើម្បីប្រើប្រាស់សម្រាប់គោលបំណងរួម ។

ភាពសមស្របនៃក្រុមត្រូវបានត្រួតពិនិត្យនិងពិនិត្យឡើងវិញតាមកាលកំណត់។

(២) ការគ្រប់គ្រងហានិភ័យ និងគោលនយោបាយកាត់បន្ថយ

ធនាគារធ្វើប្រតិបត្តិការ និងផ្តល់ប្រាក់កម្ចី និងបុរេប្រទានដល់បុគ្គលឬសហគ្រាសនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ធនាគារកំណត់និងផ្ដោតលើការគ្រប់គ្រងហានិភ័យឥណទាននៅពេលដែលអ្នកខ្ចីត្រូវបានកំណត់អត្តសញ្ញាណ។ ធនាគារប្រើគោលការណ៍ និងការអនុវត្តជាច្រើនដើម្បីកាត់បន្ថយហានិភ័យឥណទាន។ ទម្លាប់នៃការធ្វើទាំងនេះគឺការទទួលបាននូវស្រុកភាពក្នុងទម្រង់ជាវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចីដល់អតិថិជនដែលជាទម្លាប់ធម្មតា។ ធនាគារអនុវត្តគោលការណ៍ណែនាំស្តីពីការទទួលយកបាននូវចំណាត់ថ្នាក់ជាក់លាក់នៃវត្ថុបញ្ចាំឬការកាត់បន្ថយហានិភ័យឥណទាន។ ប្រភេទវត្ថុបញ្ចាំសំខាន់ៗដែលធនាគារស្រុកភាពសម្រាប់ប្រាក់កម្ចីជូនអតិថិជនគឺ៖

- ប្រាក់កម្ចីហ៊ុំតែកលើទ្រព្យសម្បត្តិលំនៅដ្ឋាន (ដីធ្លីអគារនិងទ្រព្យសម្បត្តិផ្សេងទៀត)
- គិតកំរៃលើទ្រព្យសម្បត្តិអាជីវកម្មដូចជាដីធ្លីនិងអគារ
- សាច់ប្រាក់ជាទម្រង់ប្រាក់បញ្ញើមានកំណត់

(៣) ឱនភាពនិងការផ្តល់គោលនយោបាយ

ធនាគារតម្រូវឱ្យអនុវត្តតាមចំណាត់ថ្នាក់ឥណទាន និងការផ្តល់ឥណទានជាការត្រួតពិនិត្យស្របតាមប្រកាសលេខ ៨៧-០១៧-៣៤៤ និង ៨៧-០១៨-០០១ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ តាមចំណាត់ថ្នាក់និងការផ្តល់ឥណទាន។ គោលការណ៍នៃឱនភាពត្រូវបានកំណត់នៅក្នុងកំណត់សម្គាល់៨។ នៅកាលបរិច្ឆេទរបាយការណ៍នីមួយៗ ធនាគារវាយតម្លៃថា តើទ្រព្យសកម្មហិរញ្ញវត្ថុណាមួយនៃថ្ងៃដើមរំលស់គឺជាឱនភាពឥណទានឬអត់។

ប្រាក់កម្ចី និងបុរេប្រទាន

ធនាគារប្រើប្រាស់វិធីសាស្ត្រទូទៅដែលមាន ៣ដំណាក់កាល ក្នុងការវាស់វែងការខាតបង់ឥណទានរំពឹងទុកសម្រាប់ប្រាក់កម្ចី និងបុរេប្រទាន។ ការគណនាអត្រានៃការខាតបង់រំពឹងទុក គឺផ្អែកទៅលើបច្ចេកទេសប៉ាន់ស្មានដូចដែលបានរៀបរាប់ក្នុងកំណត់សម្គាល់២៨.១(ខ)(១)។

ជាទូទៅធនាគារកំណត់ប្រាក់កម្ចី និងបុរេប្រទានទៅបុគ្គលដែលពាក់ព័ន្ធមានហានិភ័យឥណទានទាប។ ធនាគារសន្មត់ថាមានការកើនឡើងនូវហានិភ័យឥណទានខ្លាំងនៅពេលដែលស្ថានភាពហិរញ្ញវត្ថុរបស់បុគ្គលដែលពាក់ព័ន្ធមានការធ្លាក់ចុះខ្លាំងៗ។ ដោយសារតែធនាគារអាចកំណត់នូវពេលវេលា នៃសំណងពីបុគ្គលដែលពាក់ព័ន្ធបានធនាគារកំណត់ថាប្រាក់កម្ចី និងបុរេប្រទានខកខានទូទាត់សងនៅពេលដែលបុគ្គលមិនអាចសងបាននៅពេលដែលត្រូវសង។ ធនាគារកំណត់កម្ចីពីបុគ្គលពាក់ព័ន្ធជាជាឥណទាន impaired នៅពេលដែលបុគ្គលមិនទាន់សងបំណុលទាំងមូល ឬបុគ្គលមិនទាន់បង្កើនបុគ្គល ឬបុគ្គលមិនមានឱនភាពលើមូលធនសរុប។ ធនាគារកំណត់ប្រូបាប៊ីលីតេ នៃភាពមិនទៀងទាត់សម្រាប់ប្រាក់កម្ចី និងបុរេប្រទានទាំងនេះដោយប្រើប្រាស់ព័ត៌មានផ្ទៃក្នុង និងខាងក្រៅដែលកើតមាន។

ព័ត៌មានអំពីការប្រឈមនឹងហានិភ័យឥណទាន និងប្រាក់បង់បុគ្គលខាតបង់ដែលត្រូវបានគណនាក្រោម CIFRS៩ សម្រាប់ប្រាក់កម្ចី និងបុរេប្រទានត្រូវបានសង្ខេបដូចខាងក្រោម៖

←..... ការខាតបង់ឥណទានរំពឹងទុកក្នុង→

	ការខាតបង់ឥណទានរំពឹងទុករយៈពេល ១២ ខែ	ការខាតបង់ឥណទានរំពឹងទុកក្នុងមួយអាយុកាល-មិនមែនឥណទានឱនភាព	ការខាតបង់ឥណទានដែលរំពឹងទុកក្នុងមួយអាយុកាល - ឥណទានឱនភាព	ចំនួនទឹកប្រាក់យោងសរុប	
	(ដំណាក់កាលទី១) ដុល្លារអាមេរិក	(ដំណាក់កាលទី២) ដុល្លារអាមេរិក	(ដំណាក់កាលទី៣) ដុល្លារអាមេរិក	ដុល្លារអាមេរិក	ខ្មែរពាន់រៀល
២០២៤					
តម្លៃយោងដុល	៨៤,១៦១,៨៦៦	៧៦៩,៦៩៦	៦,១០៥,៩៤៧	៩១,០៣៧,៥០៩	៣៦៦,៤២៥,៩៧៨
ការថយចុះ	(៨៦៦,៨១៧)	-	(២៣៨,៧០៥)	(១,១០៥,៥២២)	(៤,៤៤៩,៧២៦)
	៨៣,២៩៥,០៤៩	៧៦៩,៦៩៦	៥,៨៦៧,២៤២	៨៩,៩៣១,៩៨៧	៣៦១,៩៧៦,២៥២
២០២៣					
តម្លៃយោងដុល	៤៩,១២៣,៥៩៦	១៥១,៤៣៤	១,០៣២,៣៦៧	៥០,៣០៧,៣៩៧	២០៥,៥០៥,៧១៦
ការថយចុះ	(៤៧២,១០៦)	-	(៥,៩៤៤)	(៤៧៨,០៥១)	(១,៩៥២,៨៣៨)
	៤៨,៦៥១,៤៩០	១៥១,៤៣៤	១,០២៦,៤២២	៤៩,៨២៩,៣៩៦	២០៣,៥៥២,៨៧៨

ចលនានេះគឺ ជាសំវិធានធនការបាត់បង់ទាក់ទងនឹងប្រាក់កម្ចី និងបុរេប្រទានត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់៨។

គណនីត្រូវបានផ្សេងៗ

គណនីត្រូវបានផ្សេងៗក៏ជាកម្មវត្ថុត្រូវបានអោយមានការធ្វើការ ឱនភាពតាម CIFRS ៩ ការខាតបង់លើឱនភាពនៃ គណនីត្រូវបានផ្សេងៗ មិនសារវន្តដូច្នេះវាមិនត្រូវបានធ្វើការបង្ហាញជូនទេ។

សមតុល្យធនាគារ

សមតុល្យធនាគារក៏ជាកម្មវត្ថុ ត្រូវបានអោយមានការធ្វើការឱនភាពតាម CIFRS ៩ ការខាតបង់លើឱនភាពនៃ គណនីត្រូវបានផ្សេងៗ មិនសារវន្តដូច្នេះវាមិនត្រូវបានធ្វើការបង្ហាញជូនទេ។

(៤) ការប៉ះពាល់អតិបរមាលើហានិភ័យ ឥណទានមុនពេលដាក់វត្ថុបញ្ចាំ ឬការពង្រឹងឥណទានផ្សេងទៀត

ហានិភ័យឥណទានដែលកើតឡើងពីសកម្មភាពនិងតារាងតុល្យការមានដូចខាងក្រោម៖

សម្គាល់	ដុល្លារអាមេរិក		ខ្មែរពាន់រៀល	
	២០២៤	២០២៣	២០២៤	២០២៣
ហានិភ័យឥណទានទាក់ទងនឹងទ្រព្យសកម្មតាងតុល្យការ				
សមតុល្យធនាគារ - ដុល	៧២,៥៥៥,៥៤០	២១,២៥០,៦៦៦	២៩២,០៣៦,០៤៧	៨៦,៨០៨,៩៧១
ប្រាក់បញ្ញើនិងប្រាក់តម្កល់នៅ ធនាគារជាតិនៃកម្ពុជា - ដុល	៣០,៦៣០,៣៤៨	១០,៤៦៩,៨៨៩	១២៣,២៨៧,១៥០	៤២,៧៦៩,៤៩៧
ប្រាក់កម្ចីនិងបុរេប្រទាន - ដុល	៩១,០៣៧,៥០៩	៥០,៣០៧,៣៩៧	៣៦៦,៤២៥,៩៧៤	២០៥,៥០៥,៧១៦
ទ្រព្យសកម្មផ្សេងទៀត	៤៤៤,៨៤៥	៥,៥២៩	១,៧៩០,៥០១	២២,៥៨៥
	១៩៨,៦៦៨,២៤២	៨៧,០៣៧,៤៨១	៧៨៣,៥៣៩,៦៧២	៣៥៥,១០៦,៧៦៩
ហានិភ័យឥណទានទាក់ទងនឹងតាតុល្យការ៖				
ផ្នែកដែលមិនទាន់បាន ផ្តល់ប្រាក់កម្ចី និងបុរេប្រទាន	២,៨១០,៩៣៥	៣,៧៦៤,៨២៧	១១,៣១៤,០១៣	១៥,៤៧៣,៤៣៩
ហានិភ័យឥណទានអតិបរមាសរុប	១៩៧,៨៥៧,៣០៧	៩០,៨០២,៣០៨	៧៧២,២២៥,៦៥៩	៣៧០,៥៨០,២០៨

(៥) ការប្រឈមហានិភ័យឥណទាន

នៅក្នុងការវិវឌ្ឍន៍នៃរបាយការណ៍ការប៉ះពាល់អតិបរមាទៅនឹងហានិភ័យឥណទានត្រូវបានតំណាងដោយ តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីជំហរ ហិរញ្ញវត្ថុរបស់ធនាគារបន្ទាប់ពីដកប្រាក់ឧបត្ថម្ភណាមួយ សម្រាប់ ការខាតបង់លើឱនភាពនៃតម្លៃ (បើអាចអនុវត្តបាន)។

នៅក្នុងការវិវឌ្ឍន៍នៃរបាយការណ៍ការប៉ះពាល់អតិបរមាទៅនឹងហានិភ័យឥណទានត្រូវបានតំណាងដោយ តម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ដែលត្រូវបានទទួលស្គាល់នៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីជំហរ ហិរញ្ញវត្ថុរបស់ធនាគារបន្ទាប់ពីដកប្រាក់ឧបត្ថម្ភណាមួយ សម្រាប់ ការខាតបង់លើឱនភាពនៃតម្លៃ (បើអាចអនុវត្តបាន)។

ប្រាក់កម្ចីដែលមានលក្ខខណ្ឌដែលបានចេញឡើងវិញឬប្រាក់កម្ចីមានរចនាសម្ព័ន្ធឡើងវិញ

ប្រាក់កម្ចីដែលមានលក្ខខណ្ឌដែលត្រូវបានចេញឡើងវិញគឺជាប្រាក់កម្ចី ដែលត្រូវកំណត់ពេលវេលាប្រកួតប្រជែង ឡើងវិញដោយអនុលោមតាមកិច្ចព្រមព្រៀងដែលបាន កំណត់កាលវិភាគសងកម្ចីតាមកាលកំណត់ដែលកើតឡើង ដោយភាពទន់ខ្សោយ នៅក្នុងស្ថានភាពហិរញ្ញវត្ថុរបស់អ្នកខ្ចី និង ឬអសមត្ថភាពក្នុងការសងប្រាក់កម្ចីដូចដែល បានព្រមព្រៀងគ្នា។ ប្រាក់កម្ចីដែលត្រូវរៀបចំរចនាសម្ព័ន្ធឡើងវិញបានពឹងផ្អែក លើមូលដ្ឋាននៃតម្លៃវិស័យ អាជីវកម្ម និងសមត្ថភាពក្នុងការសងប្រាក់របស់អ្នកខ្ចីយោងតាមការព្យាករណ៍លំហូរសាច់ប្រាក់កម្ចីដែលគាំទ្រ ដោយទស្សនវិស័យអាជីវកម្មដែលបានធ្វើបច្ចុប្បន្នភាពនិងលក្ខខណ្ឌទីផ្សារ ទូទៅដែលផ្អែកលើការប៉ាន់ស្មាន ជាក់ស្តែងដោយប្រុងប្រយ័ត្ន។

នៅពេលដែលប្រាក់កម្ចីត្រូវបានរៀបចំឡើងវិញនៅក្នុងក្រុងប្រភេទដែល ឯករាជ្យនៃការអនុវត្តគួរជាទី ពេញចិត្តបន្ទាប់ពីរៀបចំរចនាសម្ព័ន្ធឡើងវិញ។ ការចាត់ចំណាត់ថ្នាក់មិនត្រូវបានកែលម្អទេដរាបណាមិនមាន បំណុលហួសកាល កំណត់ សងជាប្រាក់ដើម និងការប្រាក់ក្នុងរយៈពេល៣ឆ្នាំ និងក្នុងរយៈពេលមិនតិចជាង ៣ខែ ។

គោលការណ៍លុបចោល

ដោយអនុលោមតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាធនាគារនិង លុបចោលនូវប្រាក់កម្ចី ឬប្រាក់កម្ចីជាមុនឬចំណែកណាមួយនៃប្រាក់កម្ចីតាងតុល្យការរបស់ខ្លួន នៅពេលធនាគារបាត់បង់សិទ្ធិ គ្រប់គ្រងកិច្ចសន្យាលើប្រាក់កម្ចីនៅពេលដែលប្រាក់កម្ចីទាំងអស់ ឬផ្នែកខ្លះត្រូវបានចាត់ទុកថាមិនអាចទា បាន ឬមិនមានការរំពឹងទុកពីប្រាក់នៃការសងឡើងវិញ។

ទ្រព្យបញ្ចាំ

ធនាគាររក្សាទ្រព្យបញ្ចាំចំពោះប្រាក់កម្ចី និងបុរេប្រទានក្នុងទម្រង់នៃឥណទានប្រយោជន៍បញ្ចាំលើទ្រព្យ សម្បត្តិនិង ឬការធានា។ ការប៉ាន់ប្រមាណនៃតម្លៃសមរម្យត្រូវបានកំណត់ដោយយោងតាមតម្លៃ ប្រចាំឆ្នាំ។ ពុំមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលធនាគារទទួលបានក្នុងឆ្នាំនោះទេវត្ថុបញ្ចាំដែលបានរក្សា ដើម្បីធានាលំហូរហានិភ័យលើប្រាក់កម្ចី និងបុរេប្រទាន។ ទ្រព្យសម្បត្តិដែលត្រូវប្រមូលស្រុកក្នុងរយៈពេល មួយឆ្នាំតាមតម្រូវការរបស់គោលការណ៍ណែនាំ របស់ធនាគារជាតិនៃកម្ពុជានិងត្រូវបានចាត់ថ្នាក់ក្នុង របាយការណ៍ជំហរហិរញ្ញវត្ថុជាទ្រព្យដែលបានវិបល្លាស។

ការប្រមូលផ្តុំហានិភ័យឥណទាន

ការវិភាគនៃការប្រមូលផ្តុំហានិភ័យឥណទានពីប្រាក់កម្ចី និងបុរេប្រទាននៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងតំណាងសម្គាល់ទី៨ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ។

(គ) ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យនៃការបាត់បង់ដែលកើតឡើងពីការផ្លាស់ប្តូរមិនល្អនៅក្នុងកម្រិតនៃតម្លៃប្រាក់កម្ចីដែលសមាសធាតុសំខាន់ពីរគឺហានិភ័យប្តូររូបិយប័ណ្ណបរទេស និងហានិភ័យអត្រាការប្រាក់។ ហានិភ័យទីផ្សារដែលកើតឡើងពីសកម្មភាពពូជផ្សព្វផ្សាយត្រូវបានគ្រប់គ្រងដោយការ សម្គាល់ទីផ្សារជំហរពាណិជ្ជកម្មប្រឆាំងនឹងការកំណត់ហានិភ័យទីផ្សារដែលបានកំណត់ទុកជាមុន។

(១) ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យនៃការប្តូររូបិយប័ណ្ណបរទេសសំដៅទៅលើការផ្លាស់ប្តូរអត្រាប្តូរប្រាក់គ្រប់ពេលនៅពេលមានប្រតិបត្តិការប្តូររូបិយប័ណ្ណបរទេស។ ធនាគាររក្សាគោលការណ៍មិនប្តូររូបិយប័ណ្ណនៅពេលអត្រាប្រែប្រួលខ្លាំង។ រាល់ការប្តូររូបិយប័ណ្ណបរទេសត្រូវបានត្រួតពិនិត្យឡើងវិញ ដើម្បីកាត់បន្ថយកម្រិតនៃការខាតបង់។

ហានិភ័យប្តូររូបិយប័ណ្ណកើតឡើងពីប្រតិបត្តិការ ពាណិជ្ជកម្មនាពេលអនាគតត្រូវបានការទទួលស្គាល់ជាទ្រព្យសម្បត្តិ និងបំណុលដែលត្រូវបានទទួលស្គាល់ជាប្តូររូបិយប័ណ្ណដែលមិនមែនជាប្តូររូបិយប័ណ្ណនៃដំណើរបស់ការបស់ធនាគារ។

ហានិភ័យនៃអត្រាប្តូរប្រាក់បរទេសរបស់ធនាគារនៅក្នុងបញ្ចប់នៃរយៈពេល របាយការណ៍ត្រូវបានបង្ហាញនៅក្នុងតំណាងសម្គាល់ផ្សេងៗគ្នាទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ។

រាល់ការផ្លាស់ប្តូរអត្រាប្តូរប្រាក់បរទេសដែលអាចកើតមាន នៅក្នុងបញ្ចប់ការិយបរិច្ឆេទរបាយការណ៍ជាមួយនឹងរូបិយប័ណ្ណរបស់ធនាគារមិនមានផលប៉ះពាល់ប្រាក់ចំណេញឬខាតបង់បន្ទាប់ពីការបង់ពន្ធ និងចំណូលផ្សេងៗរបស់ធនាគារហេតុដូច្នេះមិនមានការវិភាគភាពប្រែប្រួលត្រូវបានបង្ហាញ។

(២) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់សំដៅ ទៅលើភាពប្រែប្រួល នៃប្រាក់ចំណូលការប្រាក់សុទ្ធ ដែលបណ្តាលមកពីការផ្លាស់ប្តូរ កម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរ សមាសភាពទ្រព្យសកម្មនិងបំណុល។ ហានិភ័យអត្រាការប្រាក់ត្រូវបានគ្រប់គ្រងតាមរយៈការត្រួតពិនិត្យយ៉ាងដិតដល់នូវប្រាក់ចំណេញលើការ វិនិយោគការកំណត់តម្លៃទីផ្សារ ការចំណាយនៃមូលនិធិ និងតាមរយៈការវិភាគតម្លាតភាពអត្រាការប្រាក់។ ការកាត់បន្ថយសក្តានុពលនៃប្រាក់ចំណូលការប្រាក់សុទ្ធពីចលនាអត្រាការប្រាក់ ត្រូវបានត្រួតពិនិត្យ និងកំណត់ដើម្បីទប់ទល់នឹងហានិភ័យ។

ហានិភ័យនៃអត្រាការប្រាក់របស់ធនាគារដោយផ្អែកលើតម្លៃការនៃឧបករណ៍ហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទរបាយការណ៍ត្រូវបានបង្ហាញនៅក្នុងតំណាងត្រាផ្សេងៗគ្នាទៅនឹងរបាយការណ៍ហិរញ្ញវត្ថុ។

ការវិភាគបម្រែបម្រួលតម្លៃសមស្របសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាថេរ។

ធនាគារមិនរាប់បញ្ចូលបំណុលដែលមានអត្រាថេរតាមតម្លៃជាក់ស្តែងតាមរយៈប្រាក់ចំណេញឬខាតបង់ទេហើយធនាគារក៏មិនមាន DERIVATIVE នៅដំណាច់ឆ្នាំដែរ។ ដូច្នេះការផ្លាស់ប្តូរអត្រាការប្រាក់នៅកាលបរិច្ឆេទរបាយការណ៍ នឹងមិនប៉ះពាល់ដល់ប្រាក់ចំណេញឬខាតទេ។

ការវិភាគបម្រែបម្រួលសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាប្រែប្រួល

ធនាគារមិនមានអត្រាឡើងចុះខ្លាំងគួរឱ្យកត់សម្គាល់ទេ។ រាល់ការផ្លាស់ប្តូរដែលអាចធ្វើទៅបានក្នុងអត្រាការប្រាក់ដែលឡើងចុះខ្លាំងនៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍មិនមានផលប៉ះពាល់ដល់ប្រាក់ចំណេញក្រោយបង់ពន្ធទេ និងប្រាក់ចំណូលផ្សេងៗទៀតរបស់ធនាគារមិនមានការវិភាគពីភាពប្រែប្រួលណាមួយត្រូវបានបង្ហាញឡើយ។

(៣) ហានិភ័យនៃដើមទុន

ធនាគារមិនមានការវិនិយោគលើផ្សារមូលបត្រឡើយ ហេតុដូច្នេះហើយមិនត្រូវប្រឈមនឹងហានិភ័យតម្លៃភាគហ៊ុនទេ។

(ឃ) ហានិភ័យសាច់ប្រាក់ងាយស្រួល

ហានិភ័យនៃសាច់ប្រាក់ងាយស្រួលទាក់ទងនឹងសមត្ថភាពក្នុងការរក្សាទ្រព្យសម្បត្តិងាយស្រួលឱ្យបានគ្រប់គ្រាន់ដើម្បីធានាកាតព្វកិច្ចហិរញ្ញវត្ថុរបស់ពួកគេនៅពេលមានកង្វះ ។

បន្ថែមលើការអនុលោមភាពពេញលេញនៃតម្រូវការសាច់ប្រាក់ងាយស្រួលអ្នកគ្រប់គ្រងធនាគារតាមដានយ៉ាងដិតស្ម័គ្រចិត្តរាល់លំហូរចូលនិងលំហូរចេញនិងគំណត់នៃរបាយការណ៍ជាប្រចាំ។ ការផ្លាស់ប្តូរប្រាក់កម្ចីរបស់អតិថិជនត្រូវបានត្រួតពិនិត្យលើតម្រូវការសាច់ប្រាក់ងាយស្រួល ដើម្បីធានាបាននូវសាច់ប្រាក់ងាយស្រួលគ្រប់គ្រាន់ដើម្បីបំពេញ កាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួននិងនៅពេលដែលពួកគេត្រូវបង់។

តារាងខាងក្រោមបង្ហាញពីទម្រង់កាលកំណត់នៃបំណុលហិរញ្ញវត្ថុនៅក្នុងការិយបរិច្ឆេទរបាយការណ៍ដោយផ្អែកលើលំហូរសាច់ប្រាក់ក្នុងកិច្ចសន្យា(រាប់បញ្ចូលទាំងការទូទាត់ការប្រាក់ឥណទានដោយប្រើអត្រាកិច្ចសន្យាឬប្រសិនបើមានការឡើងចុះខ្លាំងដោយផ្អែកលើអត្រានៅក្នុងបញ្ចប់នៃរយៈពេលរបាយការណ៍) ៖

២០២៤	អត្រាបញ្ចូល ការប្រាក់%	ចំនួនយោង ដុល្លារអាមេរិក	កំពស់ទុនដែលបានបញ្ចូល ក្នុងសម្រាប់ប្រាក់ ទុនរូបិយភារកិច្ច	រយៈពេល១ឆ្នាំ ដុល្លារអាមេរិក	១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុដែលមិនមែន ជានិស្សន្ទវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	១%-៨,៨០%	១៣៣,២៣១,៣៤០	១៣៦,២២៥,៩៧៣	១៣០,៦៧២,១៦៥	៥,៥៥៣,៨០៨	-
អនុបំណុល	៤.៥%	៥,០០០,០០០	៦,១២៥,០០០	២២៥,០០០	៥,៩០០,០០០	-
បំណុលផ្សេងទៀត	N/A	២,០៤៧,២៨០	២,០៤៧,២៨០	២,០៤៧,០០០	-	-
បំណុលភតិសន្យា	១៦.៦៧%	៧៧៧,៥៩៤	១,០១៧,៩៦៤	៧៧៤,១៦៩	២៤៣,៧៩៥	-
		១៤១,០៨៦,២១១	១៤៥,៤១៦,២១៧	១៣៣,៧១៨,១១៤	១១,៦៩៧,៦០៣	-

២០២៣	អត្រាបញ្ចូល ការប្រាក់%	ចំនួនយោង ដុល្លារអាមេរិក	កំពស់ទុនដែលបានបញ្ចូល ក្នុងសម្រាប់ប្រាក់ ទុនរូបិយភារកិច្ច	រយៈពេល១ឆ្នាំ ដុល្លារអាមេរិក	១-៥ឆ្នាំ ដុល្លារអាមេរិក	លើសពី៥ឆ្នាំ ដុល្លារអាមេរិក
បំណុលហិរញ្ញវត្ថុដែលមិនមែន ជានិស្សន្ទវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	១%-៨,៨០%	២៧,១៨៩,៦៧០	២៨,៧៨៧,២៣០	២៦,៣១៦,០៦១	២,៤៧១,១៦៩	-
បំណុលផ្សេងទៀត	N/A	១,៣៥៦,៦៥៦	១,៣៥៦,៦៥៦	១,៣៥៦,៦៥៦	-	-
បំណុលភតិសន្យា	១៦.៦៧%	៨១១,៦១៩	៩៤៩,៣២៣	៧៦៥,៣២០	១៨៥,០០៣	-
		២៩,៣៥៧,៩៤៥	៣១,០៩៣,២១៥	២៨,៤៣៧,០៣៧	២,៦៥៦,១៧២	-

២០២៤	អត្រាបញ្ចូល ការប្រាក់%	ចំនួនយោង ខ្មែរពាន់រៀល	កំពស់ទុនដែលបានបញ្ចូល ក្នុងសម្រាប់ប្រាក់ ខ្មែរពាន់រៀល	រយៈពេល១ឆ្នាំ ខ្មែរពាន់រៀល	១-៥ឆ្នាំ ខ្មែរពាន់រៀល	លើសពី៥ឆ្នាំ ខ្មែរពាន់រៀល
បំណុលហិរញ្ញវត្ថុដែលមិនមែន ជានិស្សន្ទវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	១%-៨,៨០%	៥៣៦,២៥៦,១៤៤	៥៤៨,៣០៩,៥៤១	៥២៥,៩៥៥,៤៦៤	២២,៣៤៤,០៧៧	-
អនុបំណុល	៤.៥%	២០,១២៥,០០០	២៤,៦៥៣,១២៥	៩០៥,៦២៥	២០,១២៥,០០០	-
បំណុលផ្សេងទៀត	N/A	៨,២៤០,៣០៣	៨,២៤០,៣០៣	៨,២៤០,៣០៣	២៣,៧៨៧,៥០០	-
បំណុលភតិសន្យា	១៦.៦៧%	៣,១២៩,៨១៦	៤,០៩៧,៣០៥	៣,១១៦,០៣០	៩៨១,២៧៥	-
		៥៦៧,៧៥១,២៦៣	៥៨៥,៣០០,២៧៤	៥៣៨,២១៧,៨២២	៤៧,២៣៨,៨៥២	-

២០២៣	អត្រាបញ្ចូល ការប្រាក់%	ចំនួនយោង ខ្មែរពាន់រៀល	កំពស់ទុនដែលបានបញ្ចូល ក្នុងសម្រាប់ប្រាក់ ខ្មែរពាន់រៀល	រយៈពេល១ឆ្នាំ ខ្មែរពាន់រៀល	១-៥ឆ្នាំ ខ្មែរពាន់រៀល	លើសពី៥ឆ្នាំ ខ្មែរពាន់រៀល
បំណុលហិរញ្ញវត្ថុដែលមិនមែន ជានិស្សន្ទវត្ថុ						
ប្រាក់បញ្ញើរបស់អតិថិជន	១%-៨,៨០%	១១១,០៦៩,៨០២	១១៧,៥៩៥,៨៣៤	១០៧,៥០១,១០៩	១០,០៩៤,៧២៥	-
បំណុលផ្សេងទៀត	N/A	៥,៥៤១,៩៣៩	៥,៥៤១,៩៣៩	៥,៥៤១,៩៣៩	-	-
បំណុលភតិសន្យា	១៦.៦៧%	៣,៣១៥,៤៦៤	៣,៨៧៧,៩៤៨	៣,១២៦,៣៣២	៧៥១,៦៥២	-
		១១៩,៩២៧,២០៥	១២៧,០១៥,៧២១	១១៦,១៦៩,៣៨០	១០,៨៤៦,៣១៧	-

ការគ្រប់គ្រងហានិភ័យមូលធន

(ក) ដើមទុនដែលមានបទប្បញ្ញត្តិ

គោលគំនិតរបស់ធនាគារការគ្រប់គ្រងលើដើមទុនមានភាពច្បាស់លាស់ជាងមូលធនកម្មនៅសម្រាប់របាយការណ៍ហិរញ្ញវត្ថុ។

- ដើម្បីអនុវត្តតាមតម្រូវការដើមទុនដែលកំណត់ដោយ NBC។
- ដើម្បីធានាដល់លទ្ធភាពអាជីវកម្មរបស់ធនាគារក្នុងផ្តល់ប្រាក់ចំណេញដល់ម្ចាស់ភាគហ៊ុន និងអត្ថប្រយោជន៍សម្រាប់ភាគីពាក់ព័ន្ធផ្សេងទៀត។
- ដើម្បីថែរក្សាមូលដ្ឋានដើមទុនដ៏រឹងមាំដើម្បីឈានដល់ការអភិវឌ្ឍអាជីវកម្ម។

ធនាគារជាតិនៃកម្ពុជាតម្រូវឱ្យធនាគារទាំងអស់

(១) បំពេញទុនតម្រូវការដើមទុនអប្បបរមា និង

(២) អនុលោមតាមតម្រូវការសាធារណសាច់ប្រាក់ និងតម្រូវការផ្សេងទៀត។

(ខ) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការនិងសកម្មភាពជាក់លាក់ គឺមានទំហំធំធេងដែលជំរុញដោយការបង្កើនប្រសិទ្ធភាពនៃប្រាក់ចំណេញដែលសម្រេចបានលើដើមទុនដែលបានបម្រុងទុក។ ចំនួនដើមទុនដែលបានបម្រុងទុកសម្រាប់ប្រតិបត្តិការឬសកម្មភាពនីមួយៗផ្អែកទៅលើដើមទុនដែលមានបទប្បញ្ញត្តិ។ មិនមានការផ្លាស់ប្តូរវិធីសាស្ត្ររបស់ធនាគារក្នុងការគ្រប់គ្រងដើមទុនក្នុងឆ្នាំហិរញ្ញវត្ថុទេ។

របាយការណ៍
ប្រចាំឆ្នាំ ២០២៤
ធនាគារ ប្រីង ម.ក